




ANNUAL REPORT 2015

NOW WE ARE

SPECIALIZED BANK



ធនាគារឯកទេស អ៊ីអន (ខេមបូឌា) ភីអិលស៊ី
AEON SPECIALIZED BANK (CAMBODIA) PLC.

មាតិកា

ការពណ៌នាពីអាជីវកម្មក្នុងឆ្នាំ២០១៥	1
សារពីថ្នាក់គ្រប់គ្រង	2
ក្រុមប្រឹក្សាភិបាល	3
តារាងរចនាសម្ព័ន្ធ ចាត់តាំង	5
ប្រវត្តិនៃអាជីវកម្ម	7
ការប្រែក្លាយទៅជាធនាគារឯកទេស	8
ចំណុចសំខាន់ៗនៃអាជីវកម្មឆ្នាំ២០១៥	9
ទស្សនវិស័យអាជីវកម្មឆ្នាំ២០១៦	10
ការត្រួតពិនិត្យផ្ទៃក្នុង	11
ទំនួលខុសត្រូវផ្នែកសង្គមរបស់សហគ្រាស	12
របាយការណ៍របស់សវនករឯករាជ្យ	13
របាយការណ៍ហិរញ្ញវត្ថុ	15

បណ្តាញនៃសម្ព័ន្ធក្រុមហ៊ុនអ៊ីអេសហ្វាយនៃនសលស៊ីស

ទស្សនវិស័យនៃគណៈគ្រប់គ្រង របស់យើងគឺ

“ តំរូវការដ៏រីកចម្រើនរបស់អតិថិជន និង
ធ្វើឲ្យគ្រប់គ្នាអាចទទួលបាននូវកាលានុវត្តភាពនាពេលអនាគតបានជាអតិបរមា
តាមរយៈការប្រើប្រាស់ ឥណទានប្រកបដោយប្រសិទ្ធភាព ”




សារការបស់យើង

ក្រុមហ៊ុននេះត្រូវបានចុះបញ្ជីជាក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិត នៅប្រទេសកម្ពុជា នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០១១ ក្រោមបញ្ជីកាលេខ Co.២៣៨០ E/២០១១ ចេញដោយក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០១១។ ក្រុមហ៊ុនបានទទួលអាជ្ញាប័ណ្ណជាត្រីស្ថានមីក្រូហិរញ្ញវត្ថុពីធនាគារជាតិនៃកម្ពុជានៅថ្ងៃទី ២១ ខែ វិច្ឆិកា ឆ្នាំ ២០១១។ ជាត្រីស្ថានមីក្រូហិរញ្ញវត្ថុ យើងគឺជាអ្នកនាំមុខគេក្នុងទីផ្សារដែលផ្តល់នូវសេវាកម្មបង់រំលស់ដោយមិនទាមទារអោយមានទ្រព្យធានា ដូចជាផលិតផលប្រើប្រាស់ក្នុងផ្ទះ ម៉ូតូ ទូរស័ព្ទដៃ កម្ចីផ្ទាល់ខ្លួន និងគ្រឿងចក្រកសិកម្ម។ នៅថ្ងៃទី ២៦ ខែ តុលា ឆ្នាំ ២០១៥ យើងបានទទួលអាជ្ញាប័ណ្ណជាធនាគារឯកទេស ពីធនាគារជាតិនៃកម្ពុជា ហើយចាប់ពីពេល នោះមក យើងបានកម្លាយខ្លួនទៅជាធនាគារឯកទេស ហើយចាប់ផ្តើមដំណើរការប័ណ្ណឥណទានដែលជាការពង្រីក អាជីវកម្មរបស់យើង។


ក្រុមហ៊ុន អ៊ីអេស ថាវា ស៊ីនសាប (ប្រទេសថៃ) ក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិត ជាក្រុមហ៊ុន ដែលបាន ចុះបញ្ជីក្នុងទីផ្សារភាគហ៊ុនប្រទេសថៃ កាន់កាប់ភាគហ៊ុនចំនួន ៨០ ភាគរយ នៃភាគហ៊ុនសរុប ហើយ ចំណែកដែល នៅសល់ចំនួន ២០ ភាគរយទៀត ត្រូវបានកាន់កាប់ដោយ ក្រុមហ៊ុន អ៊ីអេស ហ្វាយនែនសល ស៊ីស ខូអិលធីឌី ជាក្រុមហ៊ុនដែលបានចុះបញ្ជីក្នុងទីផ្សារភាគហ៊ុនប្រទេសជប៉ុន។

ទិន្នន័យហិរញ្ញវត្ថុសំខាន់ៗ


► ការលក់សរុប (ឯកត្តា: '000 USD)




► ប្រាក់ចំណូលសរុប (ឯកត្តា: '000 USD)




► ទ្រព្យសកម្មសរុប (ឯកត្តា: '000 USD)



► គណនេយ្យទទួល (ឯកត្តា: '000 USD)



► ចំនួនហាងដៃគូ (ឯកត្តា: ហាងដៃគូអាជីវកម្ម)



► ចំនួននៃអ្នកដាក់ពាក្យសុំ (ឯកត្តា: អតិថិជន)





Mr. Daisuke Maeda
អនុប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយក

សារព័ត៌មានគ្រប់គ្រង

តាមរយៈការប្រែក្លាយទៅជាធនាគារឯកទេស យើងនឹងផ្តល់ជូនជានិរន្តរ៍សេវាហិរញ្ញវត្ថុលក់រាយដែល មានភាព ច្នៃប្រឌិត ដល់អតិថិជនកម្ពុជា ដើម្បីបំពេញតម្រូវការនៃភាព “កាន់តែឆាប់រហ័ស កាន់តែសាមញ្ញ និង កាន់តែងាយស្រួល”។

យើងខ្ញុំ ធនាគារឯកទេស អ៊ីអេស (ខេមបូឌា) ភីអិលស៊ី កំពុងឈរលើគោលការណ៍គ្រឹះ “ការស្វែងរកសន្តិភាព ការគោរពចំពោះមនុស្សជាតិ និង ការរួមចំណែកដល់សហគមន៍មូលដ្ឋាន ហើយ ត្រូវផ្តោតសំខាន់ទៅលើទស្សនៈរបស់អតិថិជនជានិច្ច”។ ទស្សនវិស័យនៃគណៈគ្រប់គ្រង របស់យើងគឺ “គាំទ្រដល់ជីវភាពរស់នៅរបស់អតិថិជន និងធ្វើឲ្យគ្រប់គ្នាអាចទទួលបាននូវកាលានុវត្តភាពនាពេលអនាគតបានជាអតិបរមាតាមរយៈការប្រើប្រាស់ឥណទានប្រកបដោយប្រសិទ្ធភាព”។ យើងខ្ញុំសូមបន្តផ្តល់សេវាហិរញ្ញវត្ថុលក់រាយផ្សេងៗជូនដល់សហគមន៍កម្ពុជា។

យើងខ្ញុំជាសមាជិកមួយនៃសម្ព័ន្ធហិរញ្ញវត្ថុដែលចាប់ផ្តើមដំបូងជាក្រុមហ៊ុនហិរញ្ញវត្ថុលក់រាយ ឈ្មោះថា “អ៊ីអេស ហ្វាយនែនសលស៊ីស” ដែលផ្តល់សេវាហិរញ្ញវត្ថុនៅប្រទេសជប៉ុននិងប្រទេសតំបន់អាស៊ីចំនួន១១។ នៅក្នុងខែធ្នូ ឆ្នាំ២០១១ យើងខ្ញុំបានចាប់ផ្តើមអាជីវកម្មមីក្រូហិរញ្ញវត្ថុ ដែលផ្តោតសំខាន់សម្រាប់ការបង់រំលស់ឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ នៅក្នុងប្រទេសកម្ពុជា ហើយចាប់ពីពេលនោះមកអាជីវកម្មរបស់យើងខ្ញុំ បាននិងកំពុងរីកចម្រើនឥតឈប់ឈរ ដោយសារការគាំទ្រពីសំណាក់អតិថិជន។

នៅឆ្នាំ២០១៥ ការិយាល័យឈរលើចំនួនពីរត្រូវបានសម្ពោធថ្មីក្នុងខេត្តបន្ទាយមានជ័យ និងតាកែវ ហើយក្រៅពីសាខាថ្មីៗនេះ ប្រតិបត្តិការរបស់យើងខ្ញុំគ្របដណ្តប់ចាប់ពីភ្នំពេញ សៀមរាប បាត់ដំបង និង កំពង់ចាម រីឯចំនួនហាង ជាដៃគូ លើការបង់រំលស់នូវឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ ទូរសព្ទដៃ ម៉ូតូ និងគ្រឿងចក្រកសិកម្ម បានកើនឡើងចំនួន ១៧៣ ហាង និងសរុបឈានឡើងដល់ ១៦១៦ ហាង។

កម្ចីផ្ទាល់ខ្លួនដោយគ្មានទ្រព្យធានា ដែលយើងបានចាប់ផ្តើមដំបូងនៅកម្ពុជា បានជ្រៀតចូលទៅក្នុងទីផ្សារហើយ ហើយទំហំប្រតិបត្តិការនៃកម្ចីផ្ទាល់ខ្លួនបានកើនដល់ ៩.៤៥ លានដុល្លារអាមេរិក (១៨៨% នៃឆ្នាំចាស់)។

តាមរយៈសកម្មភាពទាំងអស់នេះយើងសម្រេចបានកំណើនចំណូលនិងប្រាក់ចំណេញក្នុងរយៈពេល៤ឆ្នាំជាប់ៗគ្នា។ នៅក្នុងឆ្នាំ ២០១៥ ចំណូលបានកើនដល់ចំនួន ៧,៦៣ លានដុល្លារអាមេរិក (១៤៣% ធៀបនឹងឆ្នាំចាស់) ប្រាក់ចំណេញប្រតិបត្តិការចំនួន ១,៤១ លានដុល្លារអាមេរិក (១៣៥% ធៀបនឹងឆ្នាំចាស់) និង ប្រាក់ចំណេញសុទ្ធក្រោយកាត់ពន្ធចំនួនបានកើនដល់ចំនួន ១,០៥ លានដុល្លារអាមេរិក (១២១% ធៀបនឹងឆ្នាំចាស់)។

ដើម្បីផ្តល់នូវភាពងាយស្រួលផ្នែកសេវាកម្មហិរញ្ញវត្ថុជូនអតិថិជន យើងបានទទួលអាជ្ញាប័ណ្ណធនាគារឯកទេសពី ធនាគារជាតិនៃកម្ពុជា នៅក្នុងខែតុលា ឆ្នាំ ២០១៥ ហើយបានប្តូរឈ្មោះជា “ ធនាគារឯកទេសអ៊ីអេស (ខេមបូឌា) ភី អិលស៊ី ” នៅក្នុងខែកុម្ភៈឆ្នាំ ២០១៦ ហើយបានចាប់ផ្តើមដំណើរការប័ណ្ណឥណទាន។ បើទោះបីជាយើងនៅតែ ជាអ្នកនាំមុខគេក្នុងការផ្តល់សេវាកម្មបង់រំលស់ក្តី ក៏យើងនឹងផ្តល់សេវាកម្មហិរញ្ញវត្ថុ ដែលកាន់តែមានភាពងាយស្រួលតាមរយៈការចេញប័ណ្ណឥណទាន។

យើងផ្តោតការយកចិត្តទុកដាក់ក្នុងការចូលរួមអភិវឌ្ឍន៍សង្គមកម្ពុជា និងលើកតម្កើងគុណភាពនៃជីវិតរបស់មនុស្ស ហើយនេះគឺជាផ្នែកមួយនៃសកម្មភាពទំនួលខុសត្រូវក្នុងសង្គមរបស់យើង។

ក្រុមប្រឹក្សាភិបាល



លោក Yasuhiko Kondo

មុខតំណែង ប្រធានក្រុមប្រឹក្សាភិបាល

ឆ្នាំកំណើត ១៩៦០

កម្រិតវប្បធម៌:

បរិញ្ញាបត្រផ្នែកចិត្តវិទ្យា
សាកលវិទ្យាល័យ Chukyo ប្រទេសជប៉ុន



លោក Daisuke Maeda

មុខតំណែង អនុប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយក

ឆ្នាំកំណើត ១៩៧៦

កម្រិតវប្បធម៌:

បរិញ្ញាបត្រផ្នែកទំនាក់ទំនង
សាកលវិទ្យាល័យ Kansai ប្រទេសជប៉ុន



លោក Keiji Nakagawa

មុខតំណែង អភិបាលប្រតិបត្តិ

ឆ្នាំកំណើត ១៩៧២

កម្រិតវប្បធម៌:

បរិញ្ញាបត្រផ្នែកភាសាអង់គ្លេស
សាកលវិទ្យាល័យ Waseda ប្រទេសជប៉ុន



លោក Kozo Tsushiro

មុខតំណែង អភិបាលមិនប្រតិបត្តិ

ឆ្នាំកំណើត ១៩៧៥

កម្រិតវប្បធម៌:

បរិញ្ញាបត្រផ្នែកវិស្វកម្ម សាកលវិទ្យាល័យ
Fukuoka ប្រទេសជប៉ុន

២០១៣ - បច្ចុប្បន្ន :

ប្រធានក្រុមប្រឹក្សាភិបាលនៃ AEON Specialized Bank (Cambodia) Plc (AEON Microfinance (Cambodia) Co., Ltd)

២០១៣ - បច្ចុប្បន្ន :

អភិបាលនៃ AEON (Thailand) Co., Ltd

២០១៣-២០១៤ :

ប្រធានក្រុមប្រឹក្សាភិបាលនៃ AEON Leasing Service (Lao) Co.,Ltd

២០១២-២០១៥ :

ប្រធានក្រុមប្រឹក្សាភិបាលនៃ AEON Microfinance (Myanmar) Co.,Ltd

២០១២-បច្ចុប្បន្ន :

ប្រធាននៃ AEON Thailand Foundation

២០១១-២០១៤ :

ប្រធានក្រុមប្រឹក្សាភិបាល នៃ ACS Service (Thailand) Co., Ltd

២០១១-២០១៤ :

ប្រធានក្រុមប្រឹក្សាភិបាល AEON Insurance Service (Thailand) Co., td.

២០១១-២០១៤ :

ប្រធានក្រុមប្រឹក្សាភិបាល នៃ ACS Capital Corporation Ltd.

២០១១-បច្ចុប្បន្ន :

អនុប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកនៃ អ៊ីអេស ថា នា ស៊ីនសាប (ប្រទេសថៃ) ភីអិលស៊ី

១៩៩៩-២០១១ :

អភិបាល នៃ AEON Financial Service Co., Ltd

២០១១- បច្ចុប្បន្ន :

អនុប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកនៃ AEON Specialized Bank (Cambodia) Plc (AEON Microfinance (Cambodia) Co., Ltd)

២០០៩-បច្ចុប្បន្ន :

ប្រធានតំណាងនៃ ACS Corporation Limited (ការិយាល័យតំណាងប្រចាំប្រទេសកម្ពុជា)

២០០៨-២០០៩ :

Senior Vice President ប្រធានផ្នែកលក់ និងទីផ្សារនៃ អ៊ីអេស ថា នា ស៊ីនសាប (ប្រទេសថៃ) ភីអិលស៊ី

២០១៥-បច្ចុប្បន្ន :

អភិបាលនៃ AEON Specialized Bank (Cambodia) Plc (AEON Microfinance (Cambodia) Co., Ltd)

២០១៤-២០១៥ :

Vice President ផ្នែកលក់ និងទីផ្សារ(AEON Microfinance (Cambodia) Co., Ltd)

២០១៣-២០១៤ :

ប្រធានជាន់ខ្ពស់នៃ ផ្នែកទីផ្សារ AEON Credit Service (Asia) Co., Ltd

២០១១-២០១៣ :

អគ្គនាយក Hayashiroku (Hong Kong) Ltd.

១៩៩៧-២០១១ :

Assistant Vice President នៃ JCB Co., Ltd

២០០២-២០០៨ :

ប្រធានជាន់ខ្ពស់ ផ្នែកទីផ្សារ JCB International (Asia) Ltd. (In Hong Kong)

២០១៥-បច្ចុប្បន្ន :

Senior Executive Vice President នៃ ការិយាល័យផែនការសាងសង់កម្មក្រុមហ៊ុន អ៊ីអេសថា នា ស៊ីនសាប (ប្រទេសថៃ) ភីអិលស៊ី

២០១៤-បច្ចុប្បន្ន :

អភិបាលនៃ AEON Specialized Bank (Cambodia) Plc (AEON Microfinance (Cambodia) Co., Ltd)

២០១៤-២០១៥ :

Executive Vice President នៃការិយាល័យ ផែនការសាងសង់កម្មក្រុមហ៊ុន អ៊ីអេសថា នា ស៊ីនសាប (ប្រទេសថៃ) ភីអិលស៊ី

២០១៤-បច្ចុប្បន្ន :

សវនកនៃក្រុមហ៊ុន AEON Leasing Service (Lao) Co., Ltd

២០១២-២០១៤ :

Vice President នៃការិយាល័យ ផែនការសាងសង់កម្មក្រុមហ៊ុន អ៊ីអេសថា នា ស៊ីនសាប (ប្រទេសថៃ) ភីអិលស៊ី

២០០៩-២០១២ :

Assistant Vice President នៃការិយាល័យ ផែនការសាងសង់កម្មក្រុមហ៊ុន អ៊ីអេសថា នា ស៊ីនសាប (ប្រទេសថៃ) ភីអិលស៊ី

ទីប្រឹក្សា



លោក អេង មេង ម៉េង

មុខតំណែង អភិបាលឯករាជ្យ

ឆ្នាំកំណើត ១៩៧៧

កម្រិតវប្បធម៌:

សញ្ញាបត្រថ្នាក់អនុបណ្ឌិតផ្នែក
គ្រប់គ្រងពាណិជ្ជកម្ម
ពីសាកលវិទ្យាល័យ Preston
សហរដ្ឋអាមេរិក



លោកស្រី ខៀវ មាលី

មុខតំណែង អភិបាលឯករាជ្យ

ឆ្នាំកំណើត ១៩៦៤

កម្រិតវប្បធម៌:

បេក្ខជនអនុបណ្ឌិតនៃនីតិពាណិជ្ជកម្មឯកជន នៃសាកល
វិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច
ដោយសហការជាមួយ University of Bruxelles
(ULB), University of Paris 8.
បរិញ្ញាបត្រផ្នែកច្បាប់សាកលវិទ្យាល័យជាតិគ្រប់គ្រង
និងសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និង
វិទ្យាសាស្ត្រសេដ្ឋកិច្ច។



ឯកឧត្តមបណ្ឌិត ស៊ុក ស៊ីថាន់ណា

មុខតំណែង ទីប្រឹក្សា

ឆ្នាំកំណើត ១៩៦០

កម្រិតវប្បធម៌:

បណ្ឌិតច្បាប់ (J.D) មហាវិទ្យាល័យនីតិសាស្ត្រ
នៃសាកលវិទ្យាល័យ Widener, Delaware (សហរដ្ឋអាមេរិក)
សញ្ញាបត្របណ្ឌិត (Ph.d) មហាវិទ្យាល័យនីតិសាស្ត្រ
នៃសាកលវិទ្យាល័យ Bond Queensland (អូស្ត្រាលី)។
នាពេលបច្ចុប្បន្ន កំពុងតែបន្តថ្នាក់បណ្ឌិតនៃសាកលវិទ្យា
ល័យ University of Paris 2, Pantheon-Assass
អំពីនីតិប្បញ្ញត្តិ។

២០១៥-បច្ចុប្បន្ន :

ស្ថាបនិក និងជាប្រធាននៃវិទ្យាស្ថាន
គុណភាពការងារកម្ពុជា

២០១៥-បច្ចុប្បន្ន :

ស្ថាបនិក និងជាអគ្គនាយក នៃ
CEO Master Club

២០១៥-បច្ចុប្បន្ន :

ស្ថាបនិក និងជាអភិបាលនៃ
ក្រុមហ៊ុន Thonori

២០១៥-បច្ចុប្បន្ន :

ស្ថាបនិក និងជាអភិបាលនៃ
Real Estate Master Club

២០១៤-បច្ចុប្បន្ន :

ស្ថាបនិក និងជាប្រធាននៃ CEG Plc.

២០១៤-បច្ចុប្បន្ន :

អភិបាលឯករាជ្យនៃ ធនាគារអភិវឌ្ឍន៍ជនបទ

២០១៤-បច្ចុប្បន្ន :

អភិបាលឯករាជ្យនៃរដ្ឋាករទឹកក្រុងភ្នំពេញ

២០១៣-បច្ចុប្បន្ន :

សហស្ថាបនិក និង អតីតអភិបាលនៃ
ក្លឹបអ្នកវិនិយោគកម្ពុជា

២០១៣-បច្ចុប្បន្ន :

សមាជិកក្រុមប្រឹក្សាភិបាលនៃ Start-Up
Business Network

២០១២-បច្ចុប្បន្ន :

សមាជិកនៃសភាពាណិជ្ជកម្មកម្ពុជា

២០១១-បច្ចុប្បន្ន :

អភិបាលឯករាជ្យនៃ AEON Specialized
Bank (Cambodia) Plc
(AEON Microfinance (Cambodia)
Co., Ltd)

២០១៦-បច្ចុប្បន្ន :

សមាជិកនៃ ASEAN IPA

២០១៤-បច្ចុប្បន្ន :

អភិបាលឯករាជ្យ AEON Specialized
Bank (Cambodia) Plc (AEON
Microfinance (Cambodia) Co., Ltd)

២០១៤-បច្ចុប្បន្ន :

សមាជិកក្រុមប្រឹក្សាភិបាលនៃ Nokor Tep
Women Cancer Hospital

២០១៣-បច្ចុប្បន្ន :

សមាជិកស្ថាបនិកនៃមជ្ឈមណ្ឌលជាតិមជ្ឈត្តិ
ការពាណិជ្ជកម្ម

២០១២-បច្ចុប្បន្ន :

ប្រធានមូលនិធិកោះសង្ស័យអង្គការក្រៅរដ្ឋា
ភិបាលដែលធ្វើការពាក់ព័ន្ធនឹង ការអភិរក្ស
តំបន់ឆ្នេរ

២០០៩-បច្ចុប្បន្ន:

សហប្រធាននៃការិយាល័យមេធាវីស៊ុកស៊ីថា
ន់ណា និង សហការី

២០០៩-បច្ចុប្បន្ន :

ទីប្រឹក្សាភិបាលនៃព្រះរាជាណាចក្រ
កម្ពុជា (ឋានៈស្មើរដ្ឋមន្ត្រី) អមក្រសួងការ
បរទេស និងសហប្រតិបត្តិការអន្តរជាតិ
ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ និង
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា

២០០៩-បច្ចុប្បន្ន :

ប្រធានការិយាល័យមេធាវីស៊ុកស៊ីថា
ន់ណា និង សហការី ជាសមាជិកនៃ ZICO law

២០១១-បច្ចុប្បន្ន :

ប្រធានក្រុមប្រឹក្សាភិបាលវិទ្យាស្ថានបណ្តុះប
ណ្តាលនិងស្រាវជ្រាវដើម្បី
អភិវឌ្ឍន៍កម្ពុជាដែលជាវិទ្យាស្ថានស្រាវជ្រាវដ៏
លេចធ្លោ និងចំណាស់មួយនៅកម្ពុជា។

២០០៩-បច្ចុប្បន្ន :


សាស្ត្រាចារ្យផ្នែកច្បាប់
និងគោលនយោបាយនៃសាកលវិទ្យាល័យ
ភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច
សាលាភូមិន្ទរដ្ឋបាល និង
វិទ្យាស្ថានហិរញ្ញវត្ថុកម្ពុជា។

២០១៤-បច្ចុប្បន្ន :

ទីប្រឹក្សា AEON Specialized Bank
(Cambodia) Plc
(AEON Microfinance (Cambodia)
Co., Ltd)

តារាងរចនាសម្ព័ន្ធ ចាត់តាំង





ប្រវត្តិនៃអាជីវកម្ម

២០១១

កុលា
វិថីកា
ធុ

បង្កើត អ៊ីអន ម៉ាយក្រហាយនែន (ខេមបូឌា) ខូអិលធីឌី
ទទួលបានអាជ្ញាប័ណ្ណជាត្រឹះស្ថានមីក្រូហិរញ្ញវត្ថុ
ចាប់ផ្តើមសេវាកម្មបង់រំលស់



២០១២

មករា
កក្កដា

ចាប់ផ្តើមសេវាកម្មបង់រំលស់ទូរស័ព្ទដៃ
ចាប់ផ្តើមសេវាកម្មបង់រំលស់ម៉ូតូ



២០១៣

មេសា
ឧសភា
មិថុនា
កញ្ញា
ធ្នូ

ចាប់ផ្តើមទទួលបានប្រាក់ចំណេញប្រចាំខែ
ចាប់ផ្តើមសេវាកម្មបង់រំលស់គ្រឿងចក្រកសិកម្ម
បង្កើតសាខាខេត្តសៀមរាប
ចាប់ផ្តើមដំណើរការប័ណ្ណសមាជិក
បង្កើតសាខាចំការមន



២០១៤

មីនា
ឧសភា
ឧសភា
មិថុនា
មិថុនា
កញ្ញា
តុលា

ចាប់ផ្តើមកម្មវិធីផ្ទាល់ខ្លួន
បង្កើតសាខាបាត់ដំបង
ផ្លាស់ប្តូរទីតាំងការិយាល័យកណ្តាល
បង្កើតសាខាអ៊ីអនម៉ីល
ចាប់ផ្តើមអាជីវកម្មជាអ្នកផ្តល់សេវាកម្មកាតសន្សំពិន្ទុ
សម្រាប់ផ្សារទំនើបអ៊ីអនភ្នំពេញ
ចាប់ផ្តើមដំណើរការការបង់រំលស់គ្រឿងចក្រកសិកម្ម
តាមរដ្ឋកាល
បង្កើតសាខាខេត្តកំពង់ចាម



២០១៥

មីនា
ឧសភា
កក្កដា
តុលា
វិថីកា

ចាប់ផ្តើមសេវាកម្មបង់រំលស់វិស័យធានារ៉ាប់រងជាមួយ
ក្រុមហ៊ុន ហ្វីរតេ
បង្កើតការិយាល័យរណបខេត្តបន្ទាយមានជ័យ
បង្កើតការិយាល័យរណបខេត្តតាកែវ
ទទួលបានអាជ្ញាប័ណ្ណជាធនាគារឯកទេស
ចាប់ផ្តើមការដាក់ពាក្យសុំតាមរយៈបេប្លេត



ការប្រែក្លាយទៅជាធនាគារឯកទេស



យើងបានទទួលនូវអាជ្ញាប័ណ្ណ “ធនាគារឯកទេស” ពីធនាគារជាតិនៃកម្ពុជានៅថ្ងៃទី២៦ ខែតុលាឆ្នាំ ២០១៥ ហើយបានប្តូរឈ្មោះជាធនាគារឯកទេសអ៊ីអន (ខេមបូឌា) ភីអិលស៊ីនៅថ្ងៃទី ០១ ខែ កុម្ភៈ ឆ្នាំ ២០១៦។

ចាប់ពីពេលនោះមក យើងបានចាប់ផ្តើមប័ណ្ណឥណទាន នៅក្នុងខែមេសាឆ្នាំ ២០១៦។ ទោះបីជាកម្រិតនៃការ ប្រើប្រាស់ប័ណ្ណឥណទាននៅក្នុងប្រទេសកម្ពុជា នៅមានកំណត់ យើងនៅតែបន្តពង្រីកទីផ្សារប័ណ្ណឥណទាន ដើម្បី ផ្តល់នូវសេវាកម្មឥណទានដែលមានភាពងាយស្រួលជូនអតិថិជនក្នុងប្រទេសកម្ពុជា។

នាពេលបច្ចុប្បន្ននេះ យើង កំពុងតែសហការជាមួយផ្សារទំនើបអ៊ីអនម៉ូល ហើយធ្វើការយ៉ាងស្មិតម្នាក់ ជាមួយដៃគូអាជីវកម្មដើម្បីធ្វើអោយ ប័ណ្ណឥណទានរបស់យើង កាន់តែមានភាពងាយស្រួល និងទាក់ទាញ។



(អាជ្ញាប័ណ្ណធនាគារឯកទេស)

ចំណុចសំខាន់ៗនៃអាជីវកម្មឆ្នាំ២០១៥

សេវាបង់រំលស់

ក្នុងឆ្នាំ ២០១៥ ការលក់សរុបនៃសេវាកម្មបង់រំលស់បានកើនដល់ ២៣,៩ លាន ដុល្លារអាមេរិក (១២២% ធៀបនឹង ឆ្នាំចាស់)។ ក្នុងឆ្នាំ២០១៥ យើងបាន ចាប់ផ្តើមពង្រីកសេវាកម្មហិរញ្ញវត្ថុទៅលើការបង់រំលស់ សេវាធានារ៉ាប់រង ជាមួយក្រុមហ៊ុន ធានារ៉ាប់រង ហ្វូរត នៅក្នុងខែមីនា ដើម្បីផ្តល់នូវសេវាបង់រំលស់ សម្រាប់ផលិតផលធានារ៉ាប់រងផ្ទាល់ខ្លួនដើម្បីចូលរួមក្នុងវិស័យធានារ៉ាប់រង បុគ្គលដល់ប្រជាជនកម្ពុជា។ ក្នុងបំណងផ្តល់នូវសេវាកម្មដែលរហ័ស ហើយធ្វើ អោយប្រតិបត្តិការរបស់យើងកាន់តែមានប្រសិទ្ធភាព ក្រុមហ៊ុនបានអភិវឌ្ឍន៍ អោយមាននូវកម្មវិធីដាក់ពាក្យស្នើសុំតាមរយៈ ថេប្លេត ដែលអតិថិជនអាច ដាក់ពាក្យស្នើសុំ សេវាកម្មបង់រំលស់ តាមរយៈ ថេប្លេត ក្នុងខែវិច្ឆិកា ឆ្នាំ ២០១៥ ក្នុងគោលបំណង ជម្រុញបច្ចេកវិទ្យាឌីជីថល និង កាត់បន្ថយការប្រើប្រាស់ ក្រដាស។ ដោយសារបច្ចេកវិទ្យាឌីជីថលគឺជាបញ្ហាអាទិភាពមួយរបស់យើង ក្រុមហ៊ុននឹងបន្តនាំមកនូវ បច្ចេកវិទ្យាចុងក្រោយសម្រាប់ប្រតិបត្តិការរបស់ យើងក្នុងគោលបំណងផ្តល់នូវសេវាកម្មរហ័ស។



ក្រុមហ៊ុនបានពង្រីកបណ្តាញប្រតិបត្តិការជាមួយដៃគូអាជីវកម្មក្នុងឆ្នាំ ២០១៥ ដោយបានកើនដល់ចំនួន ១៦១៦ ហាងដៃគូអាជីវកម្ម ជាពិសេសក្រុមហ៊ុនយកចិត្តទុកដាក់ចំពោះការពង្រីកហាងដែលលក់សម្ភារៈកសិកម្មទូទាំងប្រទេសដើម្បី បញ្ជ្រាបសេវាកម្មបង់រំលស់របស់គ្រឿងចក្រកសិកម្មរបស់យើង ដោយសារតែក្រុមហ៊ុនមានបំណង ផ្តល់នូវសេវាកម្មដល់កសិករដែលមិនធ្លាប់ប្រើប្រាស់សេវាកម្មហិរញ្ញវត្ថុ របស់យើងពីមុនមក។ ដើម្បីបំពេញតាមតម្រូវការរបស់ អតិថិជន និងដៃគូអាជីវកម្មទាក់ទងទៅនឹងល្បឿននៃការវាយតម្លៃឥណទាន បង់រំលស់គ្រឿងចក្រ កសិកម្ម ក្រុមហ៊ុនបានរៀបចំជាមួយការងារសម្រាប់វាយតម្លៃសេវាបង់រំលស់គ្រឿងចក្រកសិកម្មដើម្បីផ្តល់នូវសេវាកម្មកាន់តែរហ័ស។

សេវាកម្មកម្ចីផ្ទាល់ខ្លួន

ក្រុមហ៊ុនបានផ្តល់នូវសេវាកម្មកម្ចីផ្ទាល់ខ្លួនចាប់តាំងពី ខែមីនា ឆ្នាំ ២០១៤ មក។ ដោយសារតែកម្ចីផ្ទាល់ខ្លួន របស់យើងមិនទាមទារអោយមានទ្រព្យធានាអ្នកធានា ហេតុនេះសេវាកម្មនេះត្រូវបានទទួលស្គាល់ដោយ អតិថិជន។ ស្របពេលជាមួយគ្នានេះដែរ ក្រុមហ៊ុនក៏ កំពុងប្រឹងប្រែងពង្រឹងសេវាកម្មរបស់យើង តាមរយៈ កម្មវិធីប្តូរស្លិននាវ សម្រាប់កម្ចីផ្ទាល់ខ្លួន។ ជាលទ្ធផល ការលក់សរុបនៃកម្ចីផ្ទាល់ខ្លួនបាន កើនដល់ ៩,៤៥ លាន ដុល្លារអាមេរិក (១៨៨% ធៀបនឹងឆ្នាំមុន)។



ការបើកសាខា

នៅពាក់កណ្តាលឆ្នាំ២០១៥ក្រុមហ៊ុនបានបើកសាខាពីរបន្ថែមទៀត ការិយាល័យរណបខេត្តតាកែវនិងបន្ទាយមានជ័យ ជាខេត្តដែលមានសក្តានុពលចំពោះ វិស័យកសិកម្ម ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃអតិថិជនចំពោះប្រជាប្រិយភាពដែលកើនឡើង លើសេវាកម្មបង់រំលស់គ្រឿងចក្រកសិកម្ម ក៏ដូចជាសេវាកម្មបង់រំលស់ ដែលមានស្រាប់ ដើម្បីពង្រីក សេវាកម្មហិរញ្ញវត្ថុបន្ថែមពីលើសាខាទាំង៦ ដែលជាសាខាពេញលក្ខណៈរួមមាន សាខាភ្នំពេញ សាខាខណ្ឌចំការមន សាខាផ្សារទំនើប អ៊ីអេសប៊ីល សាខាខេត្តសៀមរាប និង សាខាខេត្តបាត់ដំបង។

ទស្សនវិស័យអាជីវកម្មឆ្នាំ២០១៦

ក្រុមហ៊ុនបានកម្លាយខ្លួនជាធនាគារឯកទេសក្នុងខែ កុម្ភៈឆ្នាំ២០១៦ ហើយបោះជំហានចូលក្នុងទីផ្សារថ្មី អាជីវកម្ម ប័ណ្ណឥណទាន។ ចំនួនប័ណ្ណឥណទានដែលមាននៅក្នុងប្រទេសកម្ពុជាមានប្រមាណ ៤០,០០០ កាត ហេតុនេះវាមាន សក្តានុពលក្នុងការពង្រីកសេវាកម្មប័ណ្ណឥណទានចូលទៅក្នុងទីផ្សារពីលើនេះក្រុមហ៊ុននឹងប្រើប្រាស់បទពិសោធន៍នៃការចេញផ្សាយ ប័ណ្ណឥណទានដែលទទួលបានពីក្រុមហ៊ុនសម្ព័ន្ធក្នុងប្រទេសជប៉ុន ហុងកុង ថៃ និង ម៉ាឡេស៊ី ពីសេវាកម្មបង់រំលស់ដែលមិនត្រូវការទ្រព្យធានាដើម្បីផ្តល់ជូននូវសេវាដែលមានភាពងាយស្រួល។

នាពេលបច្ចុប្បន្ន អ្នកចេញប័ណ្ណឥណទានទាំងឡាយនៅប្រទេសកម្ពុជាភាគច្រើនទាមទារអោយមានប្រាក់តម្កល់។ ក្រុមហ៊ុនបាននាំមកនូវ ប័ណ្ណឥណទានអ៊ីអេសអិលមាស និងប័ណ្ណឥណទានអ៊ីអេសអិលណស្វាយ មកកាន់ទីផ្សារកម្ពុជា ដោយសារតែវាត្រូវបានទទួលស្គាល់ពាសពេញពិភពលោក នៅគ្រប់ពាណិជ្ជករទាំងឡាយដែលទទួលប័ណ្ណឥណទាន វីសា ហើយមិនទាមទារប្រាក់តម្កល់ ដោយលក្ខខណ្ឌនិង ដំណើរការ នៃការដាក់ពាក្យ មានភាព ងាយស្រួល។ តាមរយៈនេះអ្នកដាក់ពាក្យអាចរីករាយជាមួយនឹងបទពិសោធន៍នៃប័ណ្ណឥណទាន។ ក្រុមហ៊ុនក៏បានផ្តល់ ជូនអត្ថប្រយោជន៍បន្ថែម និងកម្មវិធីសម្រាប់អតិថិជនប័ណ្ណឥណទានរបស់យើងដែលមានដូចជា ថ្ងៃថ្លែងអំណរគុណរបស់អ៊ីអេស កម្មវិធី Happy Plus Point ហើយក្រុមហ៊ុនកំពុងតែពង្រីក ចំនួនហាងដែលជា ដៃគូមានដូចជា ភោជនីយដ្ឋាន ហាងកាហ្វេ ជាដើម។



បុព្វសិទ្ធិ

អតិថិជនប័ណ្ណឥណទានអ៊ីអេស អាចរីករាយជាមួយនឹងអត្ថប្រយោជន៍បន្ថែមតាមរយៈការចំណាយដែលធ្វើឡើងតាម រយៈប័ណ្ណឥណទានរបស់អ៊ីអេស។

- ការបញ្ចុះតម្លៃចំនួន ៥ % នៅថ្ងៃថ្លែងអំណរគុណរបស់អ៊ីអេស- រៀងរាល់ថ្ងៃទី ២០ និង ៣០ នៅផ្សារទំនើបអ៊ីអេស
- ការបញ្ចុះតម្លៃដែលមានរហូតដល់ ២០% នៅតាមបណ្តាហាងដែលជាដៃគូរបស់អ៊ីអេស
- ធ្វើការសន្សំ Happy Plus Point ដោយប្រើប្រាស់ប័ណ្ណឥណទាន ប្តូរជាតុប៉ង និងរង្វាន់

ក្រុមហ៊ុនមានផែនការបណ្តាហាងសាខាដែលមានរបស់យើងអោយក្លាយជាទីតាំង នៃអ្នកនាំមុខគេចំពោះគោល គំនិតឌីជីថលដែលមានលក្ខណៈច្នៃប្រឌិត និងបច្ចេកវិទ្យាខ្ពស់ទៅក្នុងការអភិវឌ្ឍសាខាដើម្បីផ្តល់នូវប្រតិបត្តិការដែល មានភាពរហ័ស និងងាយស្រួលសម្រាប់អតិថិជន។

AEON THANKS DAY!

5% OFF

រៀងរាល់ថ្ងៃទី 20 និង 30 ខែនីមួយៗ នៅច្បារទំនើបអ៊ីអេសភ្នំពេញតែមួយគត់

លើកលែងចំពោះ : ធាតុបន្ថែមបន្ទុក | ធាតុបន្ថែមដែលមានស្ថានភាពបញ្ចុះតម្លៃ | កម្មវិធីប្រែប្រួលរបស់ប័ណ្ណឡេយ្យាឡើត

សម្រាប់ការទូទាត់តាមរយៈប័ណ្ណឥណទានអ៊ីអេស





ការត្រួតពិនិត្យផ្ទៃក្នុង

អនុលោមភាពរបស់ក្រុមហ៊ុន

យើងដឹងថា ការបំពេញមុខងារក្នុងវិស័យហិរញ្ញវត្ថុ អនុលោមភាពដើរតួនាទីសំខាន់ណាស់ សម្រាប់ភាពជោគជ័យក្នុងស្ថាប័នប្រភេទនេះ។ អនុលោមភាពផ្ទៃក្នុងរបស់បុគ្គលិកត្រូវបានត្រួតពិនិត្យជាប្រចាំ ហើយដោយសារតែការកម្លាយ ខ្លួនជា ធនាគារឯកទេស យើងបានពង្រឹងនូវចរន្តនៃអនុលោមភាពរបស់យើង។ យើងផ្ដោតសំខាន់ទៅលើការបង្កើត “គោលនយោបាយ និង ឯកសារណែនាំផ្សេងៗ” “ការការពារទិន្នន័យផ្ទាល់ខ្លួន” “ក្រមប្រតិបត្តិ” និងបញ្ហាអនុលោមភាពផ្សេងទៀត ដែលចាត់ទុកថាចាំបាច់ ក្នុងនាមជាធនាគារស្តង់ដារលំដាប់អន្តរជាតិមួយ។ ក្រៅពីនេះក្រុមការងារផ្នែកច្បាប់និងអនុលោមភាពរបស់យើងក៏យកចិត្តទុកដាក់ជាខ្លាំងផងដែរចំពោះ “អនុលោមភាពក្រុមហ៊ុន” ទៅនឹងបទបញ្ជានៃព្រះរាជាណាចក្រកម្ពុជា ដើម្បីធ្វើឲ្យប្រាកដថា យើងអនុលោមទាំងស្រុងតាមច្បាប់ហើយបន្ថែមពីលើនេះក្រុមហ៊ុនបានប្រើប្រាស់ការិយាល័យពិគ្រោះយោបល់ពីខាងក្រៅ ដើម្បីជួយជំនួយ ។ យើងបានបង្កើតនូវ “បច្ចុប្បន្នភាពច្បាប់ប្រចាំខែ” ដែលយើងធ្វើការត្រួតពិនិត្យលើបច្ចុប្បន្នភាពច្បាប់និងបទបញ្ជាទាំងអស់ជាប្រចាំ និងត្រៀមខ្លួនសម្រាប់រាល់ការផ្លាស់ប្តូរទាំងអស់ដែលតម្រូវដោយច្បាប់។ ដោយផ្អែកលើការត្រួតពិនិត្យលើការអនុវត្តបច្ចុប្បន្នភាពនេះត្រូវបានអង្កេតជាប្រចាំដូចជាការកែប្រែទៅលើគោល នយោបាយផ្ទៃក្នុងមួយចំនួនផងដែរ។ យើងក៏បានបង្កើតផងដែរនូវ “ប្រតិទិនក្រុមហ៊ុន” ដែលកត់ត្រានូវរាល់ចំណុចចាំបាច់ទាំងអស់ ដែលនឹងត្រូវរាយការណ៍ជូនអាជ្ញាធរពាក់ព័ន្ធ ដែលយើងប្រើប្រតិទិននេះ ដើម្បីត្រួតពិនិត្យការអនុវត្តពេញលេញនៃប្រព័ន្ធអនុលោមភាពរបស់យើង។ “វគ្គបណ្តុះបណ្តាលអនុលោមភាពប្រចាំឆ្នាំ” ត្រូវបានផ្តល់ជូនបុគ្គលិកទាំងអស់ក្នុងមួយឆ្នាំម្តង ដើម្បីផ្តល់ជូនពួកគេនូវរាល់បច្ចុប្បន្នភាពទាំងអស់ដែលអាចមាន និងចូលរួមក្នុងការពង្រឹងប្រព័ន្ធអនុលោមភាពនេះ។



ការគ្រប់គ្រងហានិភ័យ

ក្រុមហ៊ុនចាត់ទុកការគ្រប់គ្រងហានិភ័យជាធាតុសំខាន់មួយនៃអាជីវកម្ម និងបង្កប់វប្បធម៌ហានិភ័យរឹងមាំនៅក្នុងប្រតិបត្តិការអាជីវកម្មពីមួយថ្ងៃទៅមួយថ្ងៃ។ ដោយយល់ច្បាស់អំពីសារៈសំខាន់នៃការគ្រប់គ្រងហានិភ័យសម្រាប់កំណើនប្រកបដោយចីរភាព ក្រុមការងារគ្រប់គ្រងហានិភ័យបានចូលរួមក្នុងដំណាក់កាលដំណើរការគ្រប់គ្រងហានិភ័យ ដើម្បីផ្តល់នូវគំនិតនិងទស្សនៈដោយឯករាជ្យ ដូចជាការត្រួតពិនិត្យការរៀបចំផែនការ និងការដឹកនាំការគ្រប់គ្រងហានិភ័យរបស់ខ្លួនផ្ទាល់។ ក្រុមហ៊ុនបានរៀបចំអោយមាននូវកិច្ចប្រជុំការគ្រប់គ្រងហានិភ័យប្រចាំខែដែលមានសមាសភាពចូលរួម ពីប្រទេសជប៉ុន ថៃ ភូមា និងឡាវ ដែលសុទ្ធសឹងជាសម្ព័ន្ធនៃក្រុមហ៊ុនហិរញ្ញវត្ថុ ក្នុងតំបន់មេគង្គ ដើម្បីត្រួតពិនិត្យ លើហានិភ័យឥណទាន ហានិភ័យទីផ្សារ ហានិភ័យសន្ទនីយភាព ហានិភ័យប្រតិបត្តិការ និងការផ្តល់ការប្រឹក្សាទៅវិញទៅមក។

គណៈកម្មការគ្រប់គ្រងហានិភ័យ ("គគហ") ត្រូវបានដឹកនាំដោយសមាជិកក្រុមប្រឹក្សាភិបាល ហើយផ្តោតលើការធ្វើការសិក្សាបែបស៊ីជម្រៅ ការពិភាក្សា និងចែករំលែក ព័ត៌មាន ជាមួយបណ្តាក្រុមហ៊ុននៅបរទេស ដូចជាទីស្នាក់ការកណ្តាលនៅប្រទេសថៃនិងជប៉ុន ដើម្បីកែលម្អនិងជម្នះលើការអនុវត្តការគ្រប់គ្រងហានិភ័យ។ គណៈកម្មការនេះ ជួបប្រជុំគ្នាជាប្រចាំខែ ដើម្បីធានាថា យើងខ្ញុំធ្វើប្រតិបត្តិការដោយមានប្រព័ន្ធគ្រប់គ្រងហានិភ័យដែលមានភាពរឹងមាំ ប្រសិទ្ធផល និងប្រសិទ្ធភាព។

ទំនួលខុសត្រូវផ្នែកសង្គមរបស់សហគ្រាស



ការសំអាតទីក្រុង (ខែតុលា ឆ្នាំ២០១៥)



ការដឹកអណ្តូងទឹក (ខែឧសភា ឆ្នាំ២០១៥)



ការសំអាតទីក្រុង (ខែកក្កដា ឆ្នាំ២០១៥)



ការដាំដើមឈើ (ខែមិថុនា ឆ្នាំ២០១៥)

ក្នុងនាមជា ក្រុមហ៊ុនមួយរបស់កម្ពុជា ក្រុមហ៊ុនដឹងច្បាស់អំពីសារៈសំខាន់នៃបេសកកម្មរបស់យើងក្នុងការបម្រើជាក្រុមហ៊ុននាំមុខគេនៅក្នុងបំណែកនៃសេដ្ឋកិច្ច ក៏ដូចជានូវទំនួលខុសត្រូវផ្នែកសង្គមរបស់យើងផងដែរ។ ក្រុមហ៊ុនបាននឹងកំពុងផ្តល់អាហារូបករណ៍ដល់និស្សិតសាកលវិទ្យាល័យ ដាំដើមឈើ និងដឹកអណ្តូងទឹក ជាមួយក្រុមហ៊ុនទាំងឡាយនៃ អ៊ីអនគ្រុប។

ឆ្នាំ២០១៥ យើងផ្ដោតលើការគាំទ្របរិស្ថានបៃតងស្អាត ជាមួយនឹងគំនិតច្នៃប្រឌិត ដែលបន្តឥតឈប់ឈរជាប្រចាំ។ យើងបានចាប់ផ្ដើមសកម្មភាពទីក្រុងស្អាត ជាមួយបុគ្គលិកប្រមាណ ៨០ នាក់ នៅតំបន់ភ្នំពេញ និងតាមសាខាខេត្តទាំងអស់ ដោយទទួលបានកិច្ចសហការពីក្រសួងទេសចរណ៍។ យើងក៏បានសម្អាតឆ្នេរសមុទ្រ (សកម្មភាពឆ្នេរស្អាត) ជាមួយអ្នកចូលរួមនិងអ្នកស្ម័គ្រចិត្តសរុបទាំងអស់ ៤២០ នាក់។

ចាប់ពីឆ្នាំ២០១៦ទៅ ចំនួនអ្នកចូលរួមក្នុងសកម្មភាពទីក្រុងស្អាតនិងកើនឡើងហើយនឹងចាប់ផ្ដើមសកម្មភាពការកែច្នៃប្រើប្រាស់ឡើងវិញនៅទីស្នាក់ការកណ្តាល។ តាមរយៈសកម្មភាពទាំងអស់នេះ យើងខ្ញុំនឹងធ្វើការស្វែងរកមធ្យោបាយល្អប្រសើរជាងនេះក្នុងការរួមចំណែកដល់សង្គមកម្ពុជា និងពង្រឹងនូវភាពអាចទុកចិត្តបាន។



ការសំអាតឆ្នេរ (ខែវិច្ឆិកា ឆ្នាំ២០១៥)



ការសំអាតឆ្នេរ (ខែវិច្ឆិកា ឆ្នាំ២០១៥)

របាយការណ៍របស់សវនករឯករាជ្យ

ជូនចំពោះភាគទុនិក

អ៊ីអន ម៉ាយក្រូហ្វាយនែន (ខេមបូឌា)

យើងខ្ញុំបានធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុរបស់ អ៊ីអន ម៉ាយក្រូហ្វាយនែន (ខេមបូឌា) ហៅកាត់ថា (“ក្រុមហ៊ុន”) ដែលមានតារាងតុល្យការនៅថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2015 និងរបាយការណ៍លទ្ធផល របាយការណ៍ ស្តីពីបម្រែបម្រួលមូលធន និងរបាយការណ៍លំហូរទឹកប្រាក់ សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ និង កំណត់សំគាល់ដែល រួមមានសេចក្តីសង្ខេបលើគោលនយោបាយគណនេយ្យសំខាន់ៗ ព្រមទាំងព័ត៌មាន ពន្យល់ផ្សេងៗ ដែលបានបង្ហាញនៅទំព័រទី 15 ដល់ទី 38 ។

ការទទួលខុសត្រូវរបស់អ្នកគ្រប់គ្រងលើរបាយការណ៍ហិរញ្ញវត្ថុ

អ្នកគ្រប់គ្រង មានភារៈទទួលខុសត្រូវលើការរៀបចំ និងការបង្ហាញនូវភាពត្រឹមត្រូវនៃរបាយការណ៍ហិរញ្ញវត្ថុ នេះ ដោយអនុលោមទៅតាមស្តង់ដារគណនេយ្យកម្ពុជា និងគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា ពាក់ព័ន្ធនឹងការរៀបចំ និងការកំណត់បង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ និងទទួលខុសត្រូវលើប្រព័ន្ធត្រួតពិនិត្យផ្ទៃ ក្នុងដែលអ្នកគ្រប់គ្រងកំណត់ថាមានភាពចាំបាច់សម្រាប់ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុឲ្យជឿជាក់ ផុតពីការបង្ហាញខុសជាសារវន្ត ដោយសារតែការក្លែងបន្លំ ឬកំហុសឆ្គង ។

ការទទួលខុសត្រូវរបស់សវនករ

ការទទួលខុសត្រូវរបស់យើងខ្ញុំ គឺការបញ្ចេញមតិលើរបាយការណ៍ហិរញ្ញវត្ថុនេះ ដោយផ្អែកលើការធ្វើ សវនកម្មរបស់យើងខ្ញុំ ។ យើងខ្ញុំបានធ្វើសវនកម្មដោយ អនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា ។ ស្តង់ដារទាំងនោះ តម្រូវឲ្យយើងខ្ញុំអនុវត្តទៅតាមតម្រូវការនៃក្រមសីលធម៌ និងគ្រោង និងធ្វើសវនកម្ម ដើម្បីទទួល បាននូវអំណះអំណាងយ៉ាងសមហេតុផលថារបាយការណ៍ហិរញ្ញវត្ថុ ពុំមានការបង្ហាញខុសជា សារវន្តឡើយ ។

ការធ្វើសវនកម្ម រួមមានការអនុវត្តនូវបណ្តាន់វិធីវិធានត្រួតពិនិត្យ ដើម្បីទទួលបាននូវភស្តុតាងដែលទាក់ទងទៅ នឹងចំនួនទឹកប្រាក់ និងការលាតត្រដាងព័ត៌មាននៅក្នុង របាយការណ៍ហិរញ្ញវត្ថុ ។ ការជ្រើសរើសវិធីវិធានទាំងនេះ គឺផ្អែកលើការវិនិច្ឆ័យរបស់យើងខ្ញុំ ដែលមានការប៉ាន់ប្រមាណលើហានិភ័យដែលមានផលប៉ះពាល់ដល់ ការបង្ហាញខុសជាសារវន្តនៃរបាយការណ៍ហិរញ្ញវត្ថុ បណ្តាលមកពីការក្លែងបន្លំ ឬកំហុសឆ្គង ។ នៅក្នុងការប៉ាន់ប្រមាណហានិភ័យទាំងនោះ យើងខ្ញុំធ្វើការពិចារណា លើការគ្រប់គ្រងផ្ទៃក្នុងដែលពាក់ព័ន្ធ ទៅនឹងការរៀបចំ និងការបង្ហាញនូវភាពត្រឹមត្រូវនៃរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ដើម្បីធ្វើសវនកម្ម ឲ្យសមស្របទៅតាម កាលៈទេសៈ ប៉ុន្តែមិនមែនក្នុងគោលបំណងដើម្បីបញ្ចេញមតិលើប្រសិទ្ធភាពនៃការគ្រប់គ្រងផ្ទៃក្នុងរបស់ក្រុមហ៊ុនឡើយ ។ ការធ្វើសវនកម្ម ក៏រួមមានការវាយតម្លៃ លើភាពសមស្របនៃគោលនយោបាយគណនេយ្យ ដែលក្រុមហ៊ុនបានប្រើប្រាស់ និងភាពសមហេតុផលនៃការប៉ាន់ស្មានគណនេយ្យសំខាន់ៗដែលធ្វើឡើងដោយ អ្នកគ្រប់គ្រង ព្រមទាំងការវាយតម្លៃលើការបង្ហាញនៃរបាយការណ៍ហិរញ្ញវត្ថុទាំងមូល ។

យើងខ្ញុំជឿជាក់ថា ភស្តុតាងសវនកម្មដែលយើងខ្ញុំប្រមូលបាន មានលក្ខណៈគ្រប់គ្រាន់ និងសមស្របសម្រាប់ ជាមូលដ្ឋានក្នុងការបញ្ចេញមតិសវនកម្មរបស់យើងខ្ញុំ ។

មតិសវនកម្ម

ជាមតិរបស់យើងខ្ញុំ របាយការណ៍ហិរញ្ញវត្ថុជាសារវន្ត បានបង្ហាញនូវភាពត្រឹមត្រូវនៃស្ថានភាពហិរញ្ញវត្ថុរបស់ អ៊ីអនម៉ាយក្រូហ្វាយនែន (ខេមបូឌា) នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2015 ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និងលំហូរទឹកប្រាក់របស់ក្រុមហ៊ុន សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ដោយអនុលោមទៅតាមស្តង់ដារគណនេយ្យ កម្ពុជា និងគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា ពាក់ព័ន្ធនឹងការរៀបចំ និងការកំណត់បង្ហាញនៅ ក្នុងរបាយការណ៍ហិរញ្ញវត្ថុ ។

តំណាងក្រុមហ៊ុន ខេតីអ៊ីមជ្ជី ខេមបូឌា ចំកាត់



ង៉ែ ហ៊ុយ

Partner

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ថ្ងៃទី 14 ខែ មីនា ឆ្នាំ 2016

តារាងតុល្យការ នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2015

ទ្រព្យសកម្ម		2015			2014	
		កំណត់សំគាល់	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សំគាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សំគាល់ 4)
សាច់ប្រាក់ក្នុងដៃ			153,789	622,846	179,065	729,690
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	5		501,825	2,032,391	201,399	820,701
សមតុល្យនៅធនាគារនានា	6		835,880	3,385,314	686,790	2,798,669
ឥណទានផ្តល់ដល់អតិថិជន	7		27,161,223	110,002,953	20,408,370	83,164,108
ទ្រព្យសកម្មផ្សេងៗ	8		1,448,521	5,866,509	1,057,285	4,308,436
ទ្រព្យ និងបរិក្ខារ	9		1,337,460	5,416,713	1,544,937	6,295,618
ទ្រព្យសកម្មអរូបិយ	10		2,650,537	10,734,675	2,316,744	9,440,732
ពន្ធពន្យារ	12(ក)		59,253	239,975	53,215	216,851
សរុបទ្រព្យសកម្ម			34,148,488	138,301,376	26,447,805	107,774,805

បំណុល និងមូលធន

បំណុល		2015			2014	
		កំណត់សំគាល់	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សំគាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សំគាល់ 4)
គណនីត្រូវទូទាត់ និងចំណាយបង្គរ	11		716,929	2,903,562	590,251	2,405,273
បំណុលពន្ធលើប្រាក់ចំណេញ	12(ខ)		280,305	1,135,235	176,353	718,638
គណនីត្រូវទូទាត់សងសម្ព័ន្ធព្យាបាល	21		204,278	827,326	91,501	372,866
ប្រាក់កម្ចី	13		21,890,000	88,654,500	20,730,000	84,474,750
សរុបបំណុល			23,091,512	93,520,623	21,588,105	87,971,527
មូលធន						
ដើមទុន	14		10,000,000	40,500,000	4,000,000	16,300,000
ប្រាក់ចំណេញរក្សាទុក			1,056,976	4,280,753	859,700	3,503,278
សរុបមូលធន			11,056,976	44,780,753	4,859,700	19,803,278
សរុបបំណុល និងមូលធន			34,148,488	138,301,376	26,447,805	107,774,805

កំណត់សំគាល់ដូចមានភ្ជាប់ជាមួយ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុនេះ ។

របាយការណ៍លទ្ធផលសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2015

		2015		2014	
	កំណត់សំគាល់	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សំគាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សំគាល់ 4)
ចំណូលពីការប្រាក់	15	7,280,973	29,487,941	5,035,805	20,520,905
ចំណាយលើការប្រាក់	13	(359,815)	(1,457,251)	(217,835)	(887,678)
ចំណូលពីការប្រាក់សុទ្ធ		6,921,158	28,030,690	4,817,970	19,633,227
ចំណូលកម្រៃជើងសារ និងផ្សេងៗ	16	352,486	1,427,568	292,527	1,192,048
ចំណេញប្រតិបត្តិការ		7,273,644	29,458,258	5,110,497	20,825,275
សំវិធានធនលើឥណទាន អាក្រក់ និងដាច់សង្ស័យ	7	(804,186)	(3,256,953)	(458,894)	(1,869,993)
ចំណាយប្រតិបត្តិការផ្សេងៗ	17	(5,051,905)	(20,460,215)	(3,602,982)	(14,682,152)
ប្រាក់ចំណេញមុនពន្ធដារ		1,417,553	5,741,090	1,048,621	4,273,130
ពន្ធលើប្រាក់ចំណេញ	12 (ត)	(360,677)	(1,460,742)	(173,940)	(708,806)
ប្រាក់ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទ		1,056,876	4,280,348	874,681	3,564,324

របាយការណ៍ស្តីពីបម្រែបម្រួលមូលធនសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2015

	ដើមទុន ដុល្លារអាមេរិក	ប្រាក់ចំណេញ រក្សាទុក ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
នាថ្ងៃទី 1 ខែ មករា ឆ្នាំ 2015	4,000,000	859,700	4,859,700
ភាគហ៊ុនបានបោះផ្សាយក្នុងការិយបរិច្ឆេទ	6,000,000	-	6,000,000
ភាគលាភដែលបានបែងចែក	-	(859,600)	(859,600)
ប្រាក់ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទ	-	1,056,876	1,056,876
នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2015	10,000,000	1,056,976	11,056,976
(សមមូលជាពាន់រៀល) (កំណត់សំគាល់ 4)			
នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2015	40,500,000	4,280,753	44,780,753
នាថ្ងៃទី 1 ខែ មករា ឆ្នាំ 2014	4,000,000	(14,981)	3,985,019
ប្រាក់ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទ	-	874,681	874,681
នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2014	4,000,000	859,700	4,859,700
(សមមូលជាពាន់រៀល) (កំណត់សំគាល់ 4)			
នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2014	16,300,000	3,503,278	19,803,278

កំណត់សំគាល់ដូចមានភ្ជាប់ជាមួយ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុនេះ ។

របាយការណ៍លំហូរទឹកប្រាក់ សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2015

	2015			2014	
	កំណត់សំគាល់	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សំគាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សំគាល់ 4)
លំហូរទឹកប្រាក់ពីសកម្មភាពប្រតិបត្តិការ					
សាច់ប្រាក់សុទ្ធប្រើប្រាស់ក្នុងសកម្មភាពប្រតិបត្តិការ	18	(5,457,415)	(22,102,531)	(7,114,462)	(28,991,433)
លំហូរទឹកប្រាក់ពីសកម្មភាពវិនិយោគ					
ការទិញទ្រព្យ និងបរិក្ខារ	9	(194,709)	(788,571)	(1,499,015)	(6,108,486)
ការទិញទ្រព្យអរូបិយ	10	(524,036)	(2,122,346)	(2,035,538)	(8,294,817)
សាច់ប្រាក់សុទ្ធប្រើប្រាស់ក្នុងសកម្មភាពវិនិយោគ		(718,745)	(2,910,917)	(3,534,553)	(14,403,303)
លំហូរទឹកប្រាក់ពីសកម្មភាពហិរញ្ញប្បទាន					
សាច់ប្រាក់ទទួលបានពីប្រាក់កម្ចី	13	86,810,000	351,580,500	65,020,000	264,956,500
ការទូទាត់សងប្រាក់កម្ចី	13	(85,650,000)	(346,882,500)	(54,070,000)	(220,335,250)
ការបែងចែកភាគហ៊ុន		(859,600)	(3,481,380)	-	-
ភាគហ៊ុនបានបោះផ្សាយ		6,000,000	24,300,000	-	-
សាច់ប្រាក់សុទ្ធទទួលបានពីសកម្មភាពហិរញ្ញប្បទាន		6,300,400	25,516,620	10,950,000	44,621,250
ការកើនឡើងសុទ្ធនូវសាច់ប្រាក់និងសាច់ប្រាក់សមមូល		124,240	503,172	300,985	1,226,514
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនាដើមការិយបរិច្ឆេទ		867,254	3,512,379	566,269	2,307,546
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនាចុងការិយបរិច្ឆេទ	19	991,494	4,015,551	867,254	3,534,060

កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2015

1. អំពីក្រុមហ៊ុន

អ៊ីអន ម៉ាយក្រូហ្វាយនែន (ខេមបូឌា) ហៅកាត់ថា (“ក្រុមហ៊ុន”) បានទទួលអាជ្ញាប័ណ្ណជាគ្រឹះស្ថានមីក្រូ ហិរញ្ញវត្ថុដែលបានបង្កើតឡើង និងចុះបញ្ជីនៅក្នុង ព្រះរាជាណាចក្រកម្ពុជា ។

ក្រុមហ៊ុនបានចុះបញ្ជី ជាក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិតបង្កើតនៅក្នុងប្រទេសកម្ពុជានាថ្ងៃទី 5 ខែ តុលា ឆ្នាំ 2011 ក្រោមការចុះបញ្ជីការលេខ Co. 2380 E/2011 ចេញដោយក្រសួងពាណិជ្ជកម្ម ។ នៅ ថ្ងៃទី 7 ខែ តុលា ឆ្នាំ 2011 ក្រុមហ៊ុនទទួលបានអាជ្ញាប័ណ្ណជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុពីធនាគារជាតិនៃកម្ពុជា ចុះថ្ងៃទី 21 ខែ វិច្ឆិកា ឆ្នាំ 2011 ។ ភាគហ៊ុនរបស់ក្រុមហ៊ុន ត្រូវបានកាន់កាប់ទាំងស្រុងដោយ ក្រុមហ៊ុន AEON Thana Sinsap (Thailand) Public Company Limited ដែលជាក្រុមហ៊ុន ដែលបានចុះបញ្ជីនៅ ប្រទេសថៃ ។ ក្រុមហ៊ុនមេជំរុញ គឺ AEON Co., Ltd. ដែលបានចុះបញ្ជីនៅប្រទេសជប៉ុន ។

នៅថ្ងៃទី 26 ខែ តុលា ឆ្នាំ 2015 ក្រុមហ៊ុនទទួលបានអាជ្ញាប័ណ្ណជាធនាគារឯកទេសពីធនាគារជាតិនៃកម្ពុជា ដើម្បីធ្វើប្រតិបត្តិការជាធនាគារឯកទេស ដែលមាន សុពលភាពជាអចិន្ត្រៃយ៍ ។ នៅថ្ងៃទី 24 ខែធ្នូ ឆ្នាំ2015 ក្រុមហ៊ុនបានផ្ទេរលិខិតទៅធនាគារជាតិនៃកម្ពុជា សុំពន្យារការរៀបចំ និងការបង្ហាញរបាយការណ៍ហិរញ្ញវត្ថុ សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2015 ដោយអនុលោមទៅតាមគោលការណ៍ ណែនាំនៃធនាគារជាតិកម្ពុជាក្នុង ទម្រង់ជាធនាគារឯកទេស ។ សំណើសុំនេះ ត្រូវបានអនុញ្ញាតដោយ ធនាគារជាតិនៃកម្ពុជានៅថ្ងៃទី 17 ខែ កុម្ភៈ ឆ្នាំ 2016 ។

នាថ្ងៃទី 1 ខែ កុម្ភៈ ឆ្នាំ 2016 ក្រុមហ៊ុនទទួលបានការអនុម័តពីក្រសួងពាណិជ្ជកម្មលើការផ្លាស់ប្តូរឈ្មោះ ក្រុមហ៊ុនពី អ៊ីអន ម៉ាយក្រូហ្វាយនែន (ខេមបូឌា) ទៅជា ធនាគារឯកទេស អ៊ីអន (ខេមបូឌា) ក្រុមហ៊ុន មហាជនទទួលខុសត្រូវមានកម្រិត និងផ្លាស់ប្តូររចនាសម្ព័ន្ធនៃការកាន់កាប់ភាគហ៊ុនទៅជា 80% កាន់កាប់ ដោយ AEON Thana Sinsap (Thailand) Public Company Limited និង 20% កាន់កាប់ដោយ AEON Financial Co., Ltd ។

សកម្មភាពចម្បងរបស់ក្រុមហ៊ុនមានដូចខាងក្រោម៖

- ប្រតិបត្តិការមីក្រូហិរញ្ញវត្ថុដូចជាផ្តល់នូវប្រាក់កម្ចី និងប័ណ្ណឥណទាន
- សេវាកម្មផ្តល់ប្រាក់កម្ចីក្នុងទម្រង់ជាការទិញបណ្តាក់និងឥណទាន
- កម្មវិធីនិងទទួលប្រាក់បញ្ញើដោយអនុលោមតាមបទបញ្ញត្តិរបស់ធនាគារជាតិនៃកម្ពុជា និង
- សេវាកម្មពាក់ព័ន្ធដទៃទៀតដែលអនុម័តដោយធនាគារជាតិនៃកម្ពុជា

ការិយាល័យរបស់ក្រុមហ៊ុនស្ថិតនៅអគារ 721 ផ្លូវមុនីវង្សសង្កាត់ បឹងកេងកង 3 ខណ្ឌ ចំការមន រាជធានី ភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

គិតត្រឹមថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2015 ក្រុមហ៊ុនមានបុគ្គលិកចំនួន 434 នាក់ (2014 មានចំនួន 396 នាក់) ។

2. មូលដ្ឋាននៃការរៀបចំ

(ក) របាយការណ៍អនុលោមភាព

របាយការណ៍ហិរញ្ញវត្ថុនេះ ត្រូវបានរៀបចំឡើងដោយអនុលោមទៅតាមស្តង់ដារគណនេយ្យកម្ពុជា និង គោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា ពាក់ព័ន្ធ នឹង ការរៀបចំ និងកំណត់បង្ហាញនៅក្នុង របាយការណ៍ហិរញ្ញវត្ថុ ។

របាយការណ៍ហិរញ្ញវត្ថុ ត្រូវបានអនុម័តដោយក្រុមប្រឹក្សាភិបាល និងផ្តល់សិទ្ធិផ្សាយនៅថ្ងៃទី 14 ខែ មីនា ឆ្នាំ 2016 ។

(ខ) មូលដ្ឋាននៃការវាស់វែង

របាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ត្រូវបានរៀបចំឡើងទៅតាមមូលដ្ឋានតម្លៃដើមដំបូង ។

កំណត់សំគាល់ដូចមានភ្ជាប់ជាមួយ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុនេះ ។

(គ) រូបិយប័ណ្ណមុខងារ និងរូបិយប័ណ្ណសម្រាប់ធ្វើការបង្ហាញ

ក្រុមហ៊ុនធ្វើប្រតិបត្តិការអាជីវកម្ម និងកត់ត្រាលំហូរឥណទានយុទ្ធសាស្ត្ររបស់ប្រាក់ដុល្លារអាមេរិក ។ អ្នកគ្រប់គ្រងបានកំណត់ប្រាក់ដុល្លារអាមេរិក ជា រូបិយប័ណ្ណមុខងារ និងជា រូបិយប័ណ្ណសម្រាប់ធ្វើការបង្ហាញ ព្រោះវាឆ្លុះបញ្ចាំងពីភាពចាំបាច់នៃសេដ្ឋកិច្ច ប្រភពព្រឹត្តិការណ៍ និងកាលៈទេសៈរបស់ក្រុមហ៊ុន ។

សកម្មភាពប្រតិបត្តិការជា រូបិយប័ណ្ណផ្សេងៗទៀតក្រៅពីប្រាក់ដុល្លារអាមេរិក ត្រូវបានប្តូរទៅជាប្រាក់ ដុល្លារអាមេរិក ដោយប្រើអត្រាប្តូរប្រាក់នៅថ្ងៃ ប្រតិបត្តិការនោះ ។ សមតុល្យនៃទ្រព្យសកម្មរូបិយវត្ថុ និង បំណុលរូបិយវត្ថុ នាការបរិច្ឆេទរាយការណ៍ដែលជា រូបិយប័ណ្ណក្រៅពីប្រាក់ដុល្លារអាមេរិក ក៏ត្រូវបានប្តូរទៅជាប្រាក់ ដុល្លារអាមេរិក ដោយប្រើអត្រានាការបរិច្ឆេទនោះ ។ ភាពលំអៀងពីការប្តូររូបិយប័ណ្ណ ដែល កើតមកពីការប្តូរនោះ ត្រូវបានទទួល ស្គាល់នៅក្នុងរបាយការណ៍ លទ្ធផល ។

(ឃ) ការប៉ាន់ស្មាន និងការវិនិច្ឆ័យ

ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ តម្រូវឲ្យអ្នកគ្រប់គ្រងធ្វើការវិនិច្ឆ័យ ការប៉ាន់ស្មាន និងការសន្មត ដែល មានផលប៉ះពាល់ដល់ការអនុវត្តនូវគោលនយោបាយ គណនេយ្យ និងចំនួននៃទ្រព្យសកម្ម បំណុល ចំណូល និងចំណាយដែលបានរាយការណ៍ ។ លទ្ធផលជាក់ស្តែងអាចខុសពីការប៉ាន់ស្មានទាំងនោះ ។

ការប៉ាន់ស្មាន និងការសន្មតដែលពាក់ព័ន្ធ ត្រូវបានត្រួតពិនិត្យជាប្រចាំ ។ ការកែប្រែលើការប៉ាន់ស្មានគណនេយ្យ ត្រូវបានទទួលស្គាល់ និងកត់ត្រានៅក្នុង ការិយបរិច្ឆេទដែលការប៉ាន់ស្មាននោះ ត្រូវបានកែប្រែ និងការិយបរិច្ឆេទអនាគតដែលប៉ះពាល់ដោយការកែប្រែនេះ ។

3. គោលនយោបាយគណនេយ្យសំខាន់ៗ

គោលនយោបាយគណនេយ្យសំខាន់ៗខាងក្រោមនេះ ត្រូវបានអនុវត្តដោយក្រុមហ៊ុនក្នុងការរៀបចំ របាយការណ៍ហិរញ្ញវត្ថុនេះ ។ គោលនយោបាយទាំងអស់នេះ ត្រូវបាន យកមកអនុវត្តប្រកបដោយ សង្គតិភាពនៅគ្រប់ការិយបរិច្ឆេទ លើកលែងតែមានការបញ្ជាក់បន្ថែម ។

(ក) ឧបករណ៍ហិរញ្ញវត្ថុ

ទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុរបស់ក្រុមហ៊ុន រួមមាន សាច់ប្រាក់ និងសាច់ប្រាក់សមមូល ឥណទាន ផ្តល់ដល់អតិថិជន ប្រាក់បញ្ញើ គណនីត្រូវទទួលផ្សេងៗ ប្រាក់កម្ចី និងគណនីត្រូវទូទាត់ផ្សេងៗ ។ គោលនយោបាយគណនេយ្យលើការទទួលស្គាល់ និងការវាយតម្លៃនូវសមាសធាតុទាំងនេះត្រូវបានបង្ហាញ នៅក្នុង គោលនយោបាយគណនេយ្យដូចខាងក្រោម ។

(ខ) សាច់ប្រាក់ និងសាច់ប្រាក់សមមូល

សាច់ប្រាក់ និងសាច់ប្រាក់សមមូល រួមមានសមតុល្យសាច់ប្រាក់ និងធនាគារ និងប្រាក់បញ្ញើនៅធនាគារ ដែលមានកាលសន្តនៅពេលតម្កល់ដំបូងមាន រយៈពេល 3 ខែ ឬតិចជាង និងការវិនិយោគរយៈពេលខ្លី ដែលអាចប្តូរជាសាច់ប្រាក់ពេលណាក៏បានដោយមានហានិភ័យតិចតួចចំពោះការផ្លាស់ប្តូរតម្លៃ ។

(គ) ប្រាក់បញ្ញើ និងប្រាក់កម្ចីនៅធនាគារនានា

ប្រាក់បញ្ញើ និងប្រាក់កម្ចីនៅធនាគារនានាត្រូវបានកត់ត្រាតាមតម្លៃដើម ។

(ឃ) ប្រាក់បញ្ញើតម្កល់តាមច្បាប់

ប្រាក់បញ្ញើតម្កល់តាមច្បាប់ ត្រូវបានរក្សាទុកនៅធនាគារជាតិនៃកម្ពុជា ស្របតាមច្បាប់ស្តីពីគ្រឹះស្ថាន ធនាគារ និងហិរញ្ញវត្ថុនៃព្រះរាជាណាចក្រកម្ពុជា និងត្រូវបាន កំណត់ជាភាគរយនៃដើមទុនអប្បបរមា របស់ធនាគារ និងប្រាក់បញ្ញើរបស់អតិថិជនដែលតម្រូវដោយធនាគារជាតិនៃកម្ពុជា ។

(ង) ឥណទានផ្តល់ដល់អតិថិជន

ឥណទានផ្តល់ដល់អតិថិជនដែលបានបង្ហាញនៅក្នុងតារាងតុល្យការ ត្រូវបានកត់ត្រាតាមតម្លៃដើមដែលនៅសល់ ដោយដកចេញចំនួនទាំងឡាយណាដែល បានលុបចោល និងសំវិធានធនជាក់លាក់ ។

(ច) សំវិធានធនសម្រាប់ឥណទានអាក្រក់ និងជាប់សង្ស័យ

ដើម្បីអនុវត្តទៅតាមការណែនាំរបស់ធនាគារជាតិនៃកម្ពុជា សំវិធានធនជាក់លាក់លើឥណទានអាក្រក់ និង ជាប់សង្ស័យត្រូវបានធ្វើឡើងលើឥណទានដែលបានចាត់ទុកថា មិនដំណើរការ ហើយត្រូវបានធ្វើឡើង ដូចខាងក្រោម៖

ចំណាត់ថ្នាក់	ចំនួនថ្ងៃដែលហួសកាលកំណត់សង	អត្រាសំវិធានធន
ឥណទានរយៈពេលខ្លី (តិចជាងមួយឆ្នាំ)៖		
ឥណទានក្រោមស្តង់ដារ	ពី 30 ដល់ 59 ថ្ងៃ	10%
ឥណទានជាប់សង្ស័យ	ពី 60 ដល់ 89 ថ្ងៃ	30%
ឥណទានបាត់បង់	លើសពី 90 ថ្ងៃ	100%
ឥណទានរយៈពេលវែង (លើសពីមួយឆ្នាំ)៖		
ឥណទានក្រោមស្តង់ដារ	ពី 30 ដល់ 179 ថ្ងៃ	10%
ឥណទានជាប់សង្ស័យ	ពី 180 ដល់ 359 ថ្ងៃ	30%
ឥណទានបាត់បង់	លើសពី 360 ថ្ងៃ	100%

សំវិធានធនជាក់លាក់នឹងត្រូវធ្វើការគណនាតាមភាគរយ នៃចំនួនសមតុល្យដែលនៅសល់នៅពេលដែល ឥណទាននោះ ត្រូវបានចាត់ថ្នាក់ថាមិនដំណើរការ លើកលែងតែការប្រាក់បង្គរ និងត្រូវកត់ជាចំណាយ ។ ការប្រាក់លើឥណទានមិនដំណើរការមិនត្រូវបានបង្គរឡើយ ។

លើសពីនេះទៀត អ្នកគ្រប់គ្រង បានធ្វើសំវិធានធនលើឥណទានដែលបានចាត់ថ្នាក់ថាមិនដំណើរការ ដែលកាលកំណត់ទូទាត់សងចំនួន 90 ថ្ងៃ ឡើងទៅ (លើកលែងឥណទានដែលបានចាត់ថ្នាក់ថាខាតបង់រួចហើយ) ដោយធ្វើសំវិធានធន 100% នាកាលបរិច្ឆេទរាយការណ៍។

ភាពគ្រប់គ្រាន់នៃសំវិធានធនលើឥណទានអាក្រក់ និងជាប់សង្ស័យ ត្រូវបានវាយតម្លៃដោយអ្នកគ្រប់គ្រង ជាប្រចាំរាល់ខែ ។ លក្ខខណ្ឌទាំងឡាយត្រូវបានពិចារណា ក្នុងការវាយតម្លៃលើភាពគ្រប់គ្រាន់នៃសំវិធានធន លើឥណទានអាក្រក់ និងជាប់សង្ស័យដូចជា ទំហំនៃឥណទាន បទពិសោធន៍នៃការខាតបង់កន្លងទៅ លក្ខខណ្ឌ សេដ្ឋកិច្ចបច្ចុប្បន្ន និងផលប៉ះពាល់ផ្សេងៗដល់អតិថិជន ស្ថានភាពហិរញ្ញវត្ថុ របស់អតិថិជន និងស្ថានភាពជាក់ស្តែងនៃឥណទានរៀបរឹងដំណើរការនៃឥណទាន ក្នុងអំឡុងពេលនៃកិច្ចសន្យា ។

សំវិធានធននឹងត្រូវធ្វើការគណនាតាមភាគរយ នៃចំនួនសមតុល្យដែលនៅសល់នៅពេលដែលឥណទាន នោះត្រូវបានចាត់ថ្នាក់ថាមិនដំណើរការលើកលែងតែការប្រាក់បង្គរ ។ សំវិធានធន ត្រូវបានកត់ត្រាក្នុង បញ្ជីគណនេយ្យរបស់ក្រុមហ៊ុន និងត្រូវទទួលស្គាល់ក្នុងរបាយការណ៍លទ្ធផលរៀងរាល់ខែ នៅពេលដែលឥណទានត្រូវបានចាត់ថ្នាក់ក្រោមកម្រិតស្តង់ដារ ។

ការប្រមូលបានមកវិញនូវឥណទាន ដែលបានលុបបំបាត់ចោលពីពេលមុន និងការកាត់បន្ថយនូវ សំវិធានធនពីពេលមុនត្រូវបានកត់ត្រាជាចំណូលពីប្រតិបត្តិការនៅ ក្នុងរបាយការណ៍លទ្ធផល ។

(ឆ) ការប្រាក់ព្យួរទុក

ការប្រាក់ព្យួរទុក តំណាងឲ្យការប្រាក់លើឥណទាន និងបុរេប្រទានមិនដំណើរការដែលការកត់ត្រាជាប្រាក់ ចំណូល ត្រូវបានព្យួរទុករហូតដល់ត្រូវទទួលស្គាល់ជា ប្រាក់ចំណូលពិតប្រាកដតាមមូលដ្ឋានសាច់ប្រាក់ ។

(ជ) ទ្រព្យសកម្មផ្សេងៗ

ទ្រព្យសកម្មផ្សេងៗ ត្រូវបានកត់ត្រាតាមតម្លៃដើម ។

(ឈ) ទ្រព្យ និងបរិក្ខារ

(i) ផ្នែកនៃទ្រព្យ និងបរិក្ខារ ត្រូវបានកត់ត្រាតាមតម្លៃដើម ដករំលស់បង្គរ និងការខាតបង់លើឱនភាពនៃតម្លៃ បង្ករប្រសិនបើមាន ។ នៅពេលដែលធាតុរបស់ទ្រព្យ និងបរិក្ខារ មានអាយុកាលប្រើប្រាស់ខុសៗគ្នា ធាតុទាំងនោះ ត្រូវបានចាត់ទុកជាផ្នែកផ្សេងៗ សមាសធាតុចម្បងៗនៃទ្រព្យ និងបរិក្ខារ ។

(ii) រំលស់លើទ្រព្យ និងបរិក្ខារ ត្រូវបានទទួលស្គាល់ជាចំណាយនៅក្នុងរបាយការណ៍លទ្ធផល ដោយផ្អែកលើ មូលដ្ឋានរំលស់ថេរទៅតាមអាយុកាលប្រើប្រាស់ប៉ាន់ស្មានរបស់ទ្រព្យ និងបរិក្ខារនីមួយៗដូចខាងក្រោម៖

• ការកែលំអអាគារជួល	3 – 10 ឆ្នាំ
• កុំព្យូទ័រ និងបរិក្ខារកុំព្យូទ័រ	3 – 5 ឆ្នាំ
• បរិក្ខារការិយាល័យ	2 – 3 ឆ្នាំ
• គ្រឿងសង្ហារឹម និងគ្រឿងបំពាក់	5 ឆ្នាំ

(iii) ការចំណាយបន្ទាប់ដែលពាក់ព័ន្ធនឹងផ្នែកមួយនៃទ្រព្យ និងបរិក្ខារ ដែលបានទទួលស្គាល់រួចមកហើយ ត្រូវបានបូកបញ្ចូលទៅក្នុងតម្លៃយោងនៃផ្នែកនោះ ប្រសិនបើមានលទ្ធភាពផ្តល់នូវអត្ថប្រយោជន៍ សេដ្ឋកិច្ចនាពេលអនាគតដល់ក្រុមហ៊ុនលើសពីស្តង់ដារដើម ។ រាល់ការចំណាយបន្ទាប់ផ្សេងទៀតត្រូវបាន ទទួលស្គាល់ជាចំណាយនៅក្នុងការិយបរិច្ឆេទដែលបានកើតឡើង ។

(iv) ចំណេញ ឬខាតពីការលក់ប្រើ ឬការលក់ចេញផ្នែកនៃទ្រព្យ និងបរិក្ខារណាមួយត្រូវបានកំណត់ដោយ ភាពខុសគ្នារវាងសាច់ប្រាក់ទទួលបានពីការលក់ និងតម្លៃយោងនៃផ្នែកនោះ ហើយត្រូវបានទទួល ស្គាល់នៅក្នុងរបាយការណ៍លទ្ធផលនាថ្ងៃលក់ចេញ ។

(v) ទ្រព្យ និងបរិក្ខារ ដែលបានដករំលស់អស់ហើយត្រូវបានរក្សាទុកក្នុងរបាយការណ៍ហិរញ្ញវត្ថុរហូតដល់ ថ្ងៃដែលទ្រព្យ និងបរិក្ខារទាំងនោះត្រូវបានលក់ចេញ ឬលុបបំបាត់ចោល ។

(ញ) ទ្រព្យសកម្មអរូបី

ទ្រព្យសកម្មអរូបីយុទ្ធជាន កម្មវិធីកុំព្យូទ័រ និងថ្លៃដើមពាក់ព័ន្ធ ត្រូវបានកត់ត្រាតាមថ្លៃដើមដករំលស់បង្គរ និងការខាតបង់លើឱនភាពនៃតម្លៃបង្គរ ប្រសិនបើមាន ។ កម្មវិធីកុំព្យូទ័រត្រូវបានកត់ត្រាក្នុងគ្រាដែលចំណាយកើតឡើង ដើម្បីទទួលបាន និងប្រើប្រាស់កម្មវិធីនោះ ។ រំលស់ត្រូវបានទទួលស្គាល់ក្នុងរបាយការណ៍លទ្ធផលដោយផ្អែកលើមូលដ្ឋាន រំលស់ថេរតាមការប៉ាន់ស្មាននៃអាយុកាលប្រើប្រាស់ក្នុងរយៈពេល 5 ឆ្នាំ ។

(ដ) ឱនភាពនៃតម្លៃ

(i) ទ្រព្យសកម្មហិរញ្ញវត្ថុ

ទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវបានវាយតម្លៃនាការលក់ប្រើរួចរាយការណ៍នីមួយៗ ដើម្បីកំណត់ថាតើមាន ភស្តុតាងណាមួយដែលបង្ហាញថា ទ្រព្យសកម្មហិរញ្ញវត្ថុទាំងនោះមានឱនភាពនៃតម្លៃ ។ ទ្រព្យសកម្ម ហិរញ្ញវត្ថុ ត្រូវបានចាត់ទុកថាមានឱនភាពនៃតម្លៃប្រសិនបើមានហេតុការណ៍មួយ ឬច្រើនដូចជា ឥទ្ធិពលជាអវិជ្ជមានលើលំហូរទឹកប្រាក់ប៉ាន់ស្មាននាពេលអនាគតដល់ទ្រព្យសកម្មនោះ ។ ករណីនេះមិនត្រូវ បានប្រើសម្រាប់គណនាផ្តល់ដល់អតិថិជននោះទេ ដោយវាត្រូវបាន បង្ហាញនៅក្នុងគោលនយោបាយ គណនេយ្យដោយឡែកនៅក្នុងកំណត់សំគាល់ 3 (ច) ។

រាល់ទ្រព្យសកម្មហិរញ្ញវត្ថុទោលសារវន្ត ត្រូវបានត្រួតពិនិត្យឱនភាពនៃតម្លៃតាមមូលដ្ឋានទោល ។ ទ្រព្យសកម្មនៅសល់ ត្រូវបានវាយតម្លៃជាមធ្យមក្នុងក្រុមទ្រព្យសកម្មដែលមានហានិភ័យឥណទានស្រដៀងគ្នា ។

ការខាតបង់លើឱនភាពនៃតម្លៃត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍លទ្ធផល ។

ការខាតបង់លើឱនភាពនៃតម្លៃត្រូវដកចេញ ប្រសិនបើមានព្រឹត្តិការណ៍កើតឡើងបន្ទាប់ពីការទទួលស្គាល់ ការខាតបង់លើឱនភាពនៃតម្លៃត្រូវឱ្យដកចេញ ។

(ii) ទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ

តម្លៃយោងនៃទ្រព្យសកម្ម មិនមែនហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ត្រូវបានត្រួតពិនិត្យឡើងវិញនៅរាល់ កាលបរិច្ឆេទរាយការណ៍នីមួយៗ ដើម្បីកំណត់ថាតើមានសញ្ញាណណាមួយដែលបង្ហាញថាទ្រព្យសកម្ម ទាំងនោះមានឱនភាពនៃតម្លៃ ។ ប្រសិនបើមានសញ្ញាណនោះកើតឡើង ការប៉ាន់ស្មានលើតម្លៃដែលអាចប្រមូលបានវិញរបស់ទ្រព្យសកម្មត្រូវបានធ្វើឡើង ។

តម្លៃដែលអាចប្រមូលមកវិញបាននៃទ្រព្យសកម្ម ឬឯកតាបង្កើតសាច់ប្រាក់ គឺជាតម្លៃដែលធំជាងរវាង តម្លៃប្រើប្រាស់ និងតម្លៃសមស្របដកចំណាយដើម្បីលក់ចេញ ។ ក្នុងការប៉ាន់ប្រមាណតម្លៃប្រើប្រាស់ សាច់ប្រាក់រំពឹងថានឹងទទួលបាននាពេលអនាគត ត្រូវបានអប្បបរមាទៅតម្លៃបច្ចុប្បន្ន ដោយប្រើអត្រាការប្រាក់មុនបង់ពន្ធ ដែលឆ្លុះបញ្ចាំងការប៉ាន់ប្រមាណនៃតម្លៃពេលវេលាក្នុងលក្ខខណ្ឌទីផ្សារបច្ចុប្បន្ន និង ហានិភ័យជាក់លាក់ សម្រាប់ទ្រព្យសកម្មទាំងនោះ ។ សម្រាប់គោលបំណងនៃការត្រួតពិនិត្យលើ ឱនភាពនៃតម្លៃ ទ្រព្យសកម្មត្រូវបានដាក់បញ្ចូលគ្នាជាក្រុមដែលអាចបង្កើតសាច់ប្រាក់បានតូចបំផុតពីការ បន្តការប្រើប្រាស់ដោយមិនពឹងផ្អែកខ្លាំងលើលំហូរទឹកប្រាក់នៃទ្រព្យសកម្មដទៃទៀត ឬក្រុមទ្រព្យសកម្ម ដទៃទៀត ហៅកាត់ថា (“ឯកតាបង្កើតសាច់ប្រាក់”) ។

ការខាតបង់លើឱនភាពនៃតម្លៃ ត្រូវបានទទួលស្គាល់ប្រសិនបើតម្លៃយោងនៃទ្រព្យសកម្មមួយ ឬឯកតា បង្កើតសាច់ប្រាក់ មានចំនួនលើសពីតម្លៃដែលអាចប្រមូលមកបានវិញ ។ ការខាតបង់លើឱនភាពនៃតម្លៃ ត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍លទ្ធផល ។

(ប) ប្រាក់កម្ចី

ប្រាក់កម្ចីត្រូវបានបង្ហាញតាមសមតុល្យប្រាក់ដើមដែលនៅសល់ ។

(ខ) សំវិធានធន

សំវិធានធន ត្រូវបានទទួលស្គាល់នៅពេលដែលក្រុមហ៊ុនមានកាតព្វកិច្ចតាមផ្លូវច្បាប់ ឬកាតព្វកិច្ច ប្រយោលនាពេលបច្ចុប្បន្ន ដែលជាលទ្ធផលនៃព្រឹត្តិការណ៍កន្លងផុតទៅ ហើយមានលទ្ធភាពដែលតម្រូវឲ្យមានលំហូរចេញនូវអត្ថប្រយោជន៍សេដ្ឋកិច្ចក្នុងការបំពេញនូវកាតព្វកិច្ចនោះ ។ ប្រសិនបើផលប៉ះពាល់មានលក្ខណៈសារវន្ត សំវិធានធនត្រូវបានកំណត់ដោយអប្បបរមាលំហូរទឹកប្រាក់ដែលរំពឹងថានឹងទទួលបាននាពេលអនាគត ដោយប្រើអត្រាមុនបង់ពន្ធដែលឆ្លុះបញ្ចាំងពីការប៉ាន់ប្រមាណនៃតម្លៃពេលវេលាក្នុង លក្ខខណ្ឌទីផ្សារបច្ចុប្បន្ន និងហានិភ័យជាក់លាក់ចំពោះបំណុលទាំងនោះ ។

(គ) ការទទួលស្គាល់ប្រាក់ចំណូល និងចំណាយ

ចំណូលការប្រាក់ត្រូវបានទទួលស្គាល់ដោយផ្អែកលើមូលដ្ឋានបង្គរ ។ នៅពេលដែលឥណទានមួយ ត្រូវបានចាត់ថ្នាក់ជាឥណទានមិនដំណើរការ ការកត់ត្រាចំណូលពីការប្រាក់ត្រូវបានឱ្យទុក រហូតដល់ ពេលដែលក្រុមហ៊ុនបានទទួលសាច់ប្រាក់ជាក់ស្តែង ។ ចំណូលពីការប្រាក់ត្រូវបានធ្វើការគណនាដោយប្រើវិធីសាស្ត្រសមតុល្យចម្ងាយលើសមតុល្យឥណទានដែលនៅសល់ប្រចាំខែ ។

កម្រៃសេវាកម្មឥណទាន ត្រូវបានទទួលស្គាល់ជាចំណូលនៅពេលដែលទឹកប្រាក់ឥណទានត្រូវបានផ្តល់ ដល់អតិថិជន ។ កម្រៃសេវាកម្មឥណទានត្រូវបានគណនាដោយប្រើប្រាស់ប្រាក់ដើម និងអត្រាកម្រៃ សេវាកម្ម ។

ចំណាយការប្រាក់ត្រូវបានទទួលស្គាល់តាមមូលដ្ឋានបង្គរ ។

(ឈ) ភតិសន្យាប្រតិបត្តិការ

ថ្លៃឈ្នួលដែលត្រូវទូទាត់លើភតិសន្យា ប្រតិបត្តិការ ត្រូវបានទទួលស្គាល់ក្នុងរបាយការណ៍លទ្ធផលតាម វិធីសាស្ត្ររំលស់ថេរទៅតាមថេរវេលានៃភតិសន្យា ។ ការសន្យាភតិសន្យា មិនត្រូវបានទទួលស្គាល់ជា បំណុលទេ រហូតដល់ពេលដែលក្រុមហ៊ុន មានកាតព្វកិច្ចត្រូវទូទាត់ ។

(ត) ពន្ធលើប្រាក់ចំណេញ

ពន្ធលើប្រាក់ចំណេញ រួមមានពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ និងពន្ធពន្យារ ។ ពន្ធលើប្រាក់ចំណេញ ប្រចាំឆ្នាំត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍លទ្ធផលលើកលែងតែក្នុងករណីដែលពន្ធលើប្រាក់ ចំណេញទាក់ទងទៅនឹងធាតុណាដែលបានទទួលស្គាល់ជាផ្នែកមួយនៃមូលធន ។

ពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ គឺជាពន្ធដែលរំពឹងថា ត្រូវបង់លើប្រាក់ចំណេញជាប់ពន្ធប្រចាំឆ្នាំ ដោយប្រើ អត្រាពន្ធដែលបានអនុម័ត ឬបានអនុម័តជាអាទិ៍នៅកាលបរិច្ឆេទរបាយការណ៍ និងនិយ័តភាពទាំងឡាយ លើពន្ធត្រូវបង់ពីឆ្នាំមុនៗ ។

ពន្ធពន្យារ ត្រូវបានកំណត់តាមវិធីសាស្ត្រតារាងតុល្យការលើភាពលំអៀងបណ្តោះអាសន្នរវាងតម្លៃយោង នៃទ្រព្យសកម្ម និងបំណុលនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ និងតម្លៃយោងសម្រាប់ការគិតពន្ធ ។ ចំនួននៃ ពន្ធពន្យារដែលបានកំណត់នោះ គឺផ្អែកលើលក្ខណៈដែលអាចប្រើប្រាស់បាន ឬអាចកាត់កងបានដែលនឹងកើតឡើងរវាងតម្លៃយោងនៃទ្រព្យសកម្ម និងបំណុល ដោយប្រើអត្រាពន្ធកំណត់នៅថ្ងៃតារាងតុល្យការ ។

ពន្ធពន្យារជាទ្រព្យសកម្ម ត្រូវបានទទួលស្គាល់តែក្នុងករណីអាចនឹងកើតមានឡើងនូវប្រាក់ចំណេញជាប់ពន្ធ នាពេលអនាគតដែលអនុញ្ញាតឲ្យប្រើប្រាស់កាត់កងជាមួយពន្ធពន្យារនោះបាន ។ ពន្ធពន្យារជាទ្រព្យសកម្ម ត្រូវបានកាត់បន្ថយក្នុងករណីមិនអាចមាននូវការប្រើប្រាស់នូវអត្ថប្រយោជន៍ពន្ធទាំងនោះបាន ។

(ថ) សម្ព័ន្ធព្យាបាល

ភាគីដែលត្រូវបានចាត់ទុកជាសម្ព័ន្ធព្យាបាល ប្រសិនបើភាគីនោះមានលទ្ធភាពគ្រប់គ្រងដោយផ្ទាល់ ឬ ដោយ ប្រយោល ឬមានឥទ្ធិពលខ្លាំងលើភាគីមួយទៀតក្នុងការធ្វើសេចក្តីសម្រេចហិរញ្ញវត្ថុ និងប្រតិបត្តិការ ឬក្រុមហ៊ុន និងភាគីនោះស្ថិតនៅក្រោមការគ្រប់គ្រងរួមមួយ ឬក៏មានឥទ្ធិពលខ្លាំង ។ សម្ព័ន្ធព្យាបាលអាច ជាបុគ្គលឬស្ថាប័ន ឬនីតិបុគ្គល ហើយក៏រួមបញ្ចូលនូវសមាជិកគ្រួសារជិតស្និទ្ធជាមួយនិងបុគ្គលជា សម្ព័ន្ធព្យាបាលផងដែរ ។

តាមច្បាប់ស្តីពីគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ សម្ព័ន្ធព្យាបាលរួមបញ្ចូលផងដែរនូវបុគ្គលដែលមាន ភាគហ៊ុនយ៉ាងតិចចំនួន 10% នៃដើមទុនរបស់ក្រុមហ៊ុន ឬនៃសិទ្ធិបោះឆ្នោត ទោះជាកាន់កាប់ដោយ ផ្ទាល់ក្តី ឬដោយប្រយោលក្តី ឬបុគ្គលណាដែលរួមចំណែកក្នុងផ្នែករដ្ឋបាល ការដឹកនាំ ការគ្រប់គ្រង ឬការរៀបចំ និងការអនុវត្តនូវការត្រួតពិនិត្យផ្ទៃក្នុងរបស់ក្រុមហ៊ុន ។

4. ការប្តូររូបិយប័ណ្ណពីប្រាក់ដុល្លារអាមេរិកទៅជាប្រាក់រៀល

របាយការណ៍ហិរញ្ញវត្ថុ ត្រូវបានបង្ហាញជាប្រាក់ដុល្លារអាមេរិក ។ ការប្តូររូបិយប័ណ្ណពីប្រាក់ដុល្លារអាមេរិក ទៅជាប្រាក់រៀល ត្រូវបានធ្វើឡើងដើម្បីអនុវត្តទៅតាមគោលការណ៍របស់ធនាគារជាតិនៃកម្ពុជាពាក់ព័ន្ធ នឹងការរៀបចំ និងការកំណត់បង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ដោយប្រើអត្រាប្តូរប្រាក់មធ្យមជាផ្លូវការប្រកាសដោយធនាគារជាតិនៃកម្ពុជា នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2015 ដែល 1 ដុល្លារអាមេរិក ស្មើនឹង 4,050 រៀល (ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2014: 1 ដុល្លារអាមេរិក ស្មើនឹង 4,075 រៀល) ។ តួលេខជាប្រាក់រៀលនេះ មិនត្រូវបាន យកមកបកស្រាយថា តួលេខប្រាក់ដុល្លារអាមេរិក ត្រូវបានប្តូរទៅជាប្រាក់រៀល ឬនឹងត្រូវប្តូរជាប្រាក់រៀល នាពេលអនាគតតាមអត្រាប្តូរប្រាក់នេះ ឬអត្រាប្តូរប្រាក់ផ្សេងទៀតនោះឡើយ ។

5. សមតុល្យនៅធនាគារជាតិនៃកម្ពុជា

	2015		2014	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សំគាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សំគាល់ 4)
គណនីចរន្ត	1,825	7,391	1,399	5,701
ប្រាក់តម្កល់ធានាលើដើមទុន	500,000	2,025,000	200,000	815,000
	<u>501,825</u>	<u>2,032,391</u>	<u>201,399</u>	<u>820,701</u>

ប្រាក់បញ្ញើតាមច្បាប់ត្រូវបានរក្សាទុកនៅ ធនាគារជាតិនៃកម្ពុជាដោយអនុលោមទៅតាមប្រកាសរបស់ ធនាគារជាតិនៃកម្ពុជាលេខ 87-00-06 ចុះថ្ងៃទី 11 ខែ មករា ឆ្នាំ 2000 ស្តីពីអាជ្ញាប័ណ្ណនៃគ្រឹះស្ថានមីក្រូ ហិរញ្ញវត្ថុ ចំនួន 5% នៃដើមទុនចុះបញ្ជី ។ ប្រាក់តម្កល់នេះ នឹងត្រូវបង្វិលឲ្យក្រុមហ៊ុនវិញនៅពេលដែលក្រុមហ៊ុនស្ម័គ្រចិត្តបញ្ចប់អាជីវកម្មរបស់ខ្លួន ហើយមិនមាននៅសល់ប្រាក់បញ្ញើរបស់អតិថិជន ។

ប្រាក់តម្កល់ធានាលើដើមទុន ទទួលបានការប្រាក់ប្រចាំឆ្នាំតាមអត្រា 1/4 LIBOR គិតលើមូលដ្ឋាន 6 ខែ ។ គណនីចរន្តមិនទទួលបានការប្រាក់ទេ ។

6. សមតុល្យនៅធនាគារនានា

ប្រាក់បញ្ញើជាគណនីចរន្តនៅធនាគារក្នុងស្រុក ត្រូវបានដាក់ជាប្រាក់ដុល្លារអាមេរិក ដែលមិនទទួលបាន ការប្រាក់ ។

7. ឥណទានផ្តល់ដល់អតិថិជន

	2015		2014	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សំគាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សំគាល់ 4)
ឥណទានផ្តល់ដល់អតិថិជន	27,789,949	112,549,293	20,707,485	84,383,001
ឥណទានបុគ្គលិក	119,287	483,112	117,555	479,037
ឥណទានដុល	27,909,236	113,032,405	20,825,040	84,862,038
សំវិធានធនសម្រាប់ឥណទានខាតបង់				
នាថ្ងៃទី 1 ខែ មករា	416,670	1,687,513	79,495	323,942
សំវិធានធនក្នុងការិយបរិច្ឆេទ	804,186	3,256,953	458,894	1,869,993
ការលុបចេញ	(472,843)	(1,915,014)	(121,719)	(496,005)
សំវិធានធនថ្ងៃទី 31 ខែ ធ្នូ	748,013	3,029,452	416,670	1,697,930
ឥណទានផ្តល់ដល់អតិថិជនសុទ្ធ	27,161,223	110,002,953	20,408,370	83,164,108

ឥណទានផ្តល់ដល់អតិថិជនត្រូវបានវិភាគដូចខាងក្រោម៖

(ក) តាមចំណាត់ថ្នាក់ឥណទាន៖	2015		2014	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សំគាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សំគាល់ 4)
ឥណទានស្តង់ដារ៖ ពុំមានការធានា	26,964,882	109,207,772	20,301,479	82,728,527
ឥណទានក្រោមស្តង់ដារ៖ ពុំមានការធានា	587,786	2,380,533	316,322	1,289,012
ឥណទានជាប់សង្ស័យ៖ ពុំមានការធានា	354,181	1,434,433	205,204	836,206
ឥណទានបាត់បង់៖ ពុំមានការធានា	2,387	9,667	2,035	8,293
	27,909,236	113,032,405	20,825,040	84,862,038

(ខ) តាមកាលកំណត់៖

រយៈពេល 1 ខែ	275,470	1,115,653	164,502	670,346
1 ខែ ទៅ 3 ខែ	3,012,465	12,200,483	320,981	1,307,998
3 ខែ ទៅ 12 ខែ	7,426,339	30,076,673	6,864,886	27,974,410
លើសពី 12 ខែ	17,194,962	69,639,596	13,474,671	54,909,284
	27,909,236	113,032,405	20,825,040	84,862,038

(គ) តាមផ្នែកសេដ្ឋកិច្ច៖

កសិកម្ម	5,576,786	22,585,983	2,641,982	10,766,077
ឥណទានផ្តល់ដល់បុគ្គលិក	119,287	483,112	117,555	479,037
ផ្សេងៗ (ឯកត្តជន)	22,213,163	89,963,310	18,065,503	73,616,924
	27,909,236	113,032,405	20,825,040	84,862,038

(ឃ) តាមរូបិយប័ណ្ណ៖

ប្រាក់ដុល្លារអាមេរិក	27,909,236	113,032,405	20,825,040	84,862,038
----------------------	------------	-------------	------------	------------

	2015		2014	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សំគាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សំគាល់ 4)
(ង) តាមនិវាសនដ្ឋាន:				
និវាសនជន	27,909,236	113,032,405	20,825,040	84,862,038
(ច) តាមអត្រាការប្រាក់ (ក្នុងមួយឆ្នាំ):				
ឥណទានឯកត្តជន	10.02% - 44.4%		6.12% - 46.92%	

8. ទ្រព្យសកម្មផ្សេងៗ

	2015		2014	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សំគាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សំគាល់ 4)
ការប្រាក់ត្រូវទទួល	671,501	2,719,579	513,949	2,094,342
ចំណាយជួល និងប្រាក់បញ្ញើផ្សេងៗ	135,480	548,694	18,481	75,310
ចំណាយបង់បុរេ	108,203	438,222	127,124	518,030
ប្រាក់បញ្ញើលើកម្មវិធីកុំព្យូទ័រផ្សេងៗ	58,189	235,665	24,320	99,104
ផ្សេងៗ	475,148	1,924,349	373,411	1,521,650
	1,448,521	5,866,509	1,057,285	4,308,436

9. ទ្រព្យ និងបរិក្ខារ

	ការកែលម្អ អាគារជួល ដុល្លារអាមេរិក	គ្រឿងសង្ហារឹម និងគ្រឿងបំបាក់ ដុល្លារអាមេរិក	បរិក្ខារ ការិយាល័យ ដុល្លារអាមេរិក	កុំព្យូទ័រ និង បរិក្ខារកុំព្យូទ័រ ដុល្លារអាមេរិក	ដុល្លារអាមេរិក	សរុប ពាន់រៀល (កំណត់សំគាល់ 4)
2015						
តម្លៃដើម						
នៅថ្ងៃទី 1 ខែ មករា ឆ្នាំ 2015	910,930	83,032	87,897	796,620	1,878,479	7,607,840
ការទិញបន្ថែម	23,585	29,444	16,499	125,181	194,709	788,571
នៅថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2015	934,515	112,476	104,396	921,801	2,073,188	8,396,411
ដក: រំលស់បង្ក						
នៅថ្ងៃទី 1 ខែ មករា ឆ្នាំ 2015	159,236	16,130	34,392	123,784	333,542	1,350,845
រំលស់ក្នុងការិយាល័យបរិក្ខារ	236,460	20,327	28,880	116,519	402,186	1,628,853
នៅថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2015	395,696	36,457	63,272	240,303	735,728	2,979,698
តម្លៃយោង						
នៅថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2015	538,819	76,019	41,124	681,498	1,337,460	5,416,713

2014	ការកែលម្អ អាគារជួល ដុល្លារអាមេរិក	ប្រៀបធៀប និងប្រៀបធៀប ដុល្លារអាមេរិក	បរិក្ខារ ការិយាល័យ ដុល្លារអាមេរិក	កុំព្យូទ័រ និង បរិក្ខារកុំព្យូទ័រ ដុល្លារអាមេរិក	ដុល្លារអាមេរិក	សរុប ពាន់រៀល (កំណត់សំគាល់ 4)
កម្រៃបើក						
ឆ្នាំថ្ងៃទី 1 ខែ មករា ឆ្នាំ 2014	138,094	20,546	41,367	181,386	381,393	1,554,177
ការទិញបន្ថែម	774,765	62,486	46,530	615,234	1,499,015	6,108,486
ការលុបចោល	(1,929)	-	-	-	(1,929)	(7,861)
នៅថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2014	910,930	83,032	87,897	796,620	1,878,479	7,654,802
ដក: រំលស់បង្គរ						
ឆ្នាំថ្ងៃទី 1 ខែ មករា ឆ្នាំ 2014	19,107	5,322	13,485	51,396	89,310	363,938
រំលស់ក្នុងការិយាល័យបរិក្ខារ	140,826	10,808	20,907	72,388	244,929	998,086
ការលុបចោល	(697)	-	-	-	(697)	(2,840)
នៅថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2014	159,236	16,130	34,392	123,784	333,542	1,359,184
កម្រៃយោង						
នៅថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2014	751,694	66,902	53,505	672,836	1,544,937	6,295,618

10. ទ្រព្យសកម្មអរូបី

	2015		2014	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សំគាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សំគាល់ 4)
កម្រៃ				
ឆ្នាំថ្ងៃទី 1 ខែ មករា	2,459,529	9,961,092	423,991	1,727,764
ទិញបន្ថែម	524,036	2,122,346	2,035,538	8,294,817
ឆ្នាំថ្ងៃទី 31 ខែ ធ្នូ	2,983,565	12,083,438	2,459,529	10,022,581
ដក: រំលស់បង្គរ				
ឆ្នាំថ្ងៃទី 1 ខែ មករា	142,785	578,279	48,653	198,261
រំលស់ក្នុងការិយាល័យបរិក្ខារ	190,243	770,484	94,132	383,588
ឆ្នាំថ្ងៃទី 31 ខែ ធ្នូ	333,028	1,348,763	142,785	581,849
កម្រៃយោង				
ឆ្នាំថ្ងៃទី 31 ខែ ធ្នូ	2,650,537	10,734,675	2,316,744	9,440,732

11. គណនីត្រូវទូទាត់ និងចំណាយបង្ក

	2015		2014	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សំគាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សំគាល់ 4)
គណនីត្រូវទូទាត់ឱ្យអ្នកផ្គត់ផ្គង់	439,453	1,779,785	371,868	1,515,362
ចំណាយបង្ក	120,766	489,102	106,872	435,504
បុរេប្រទានពីអតិថិជន	66,758	270,370	64,255	261,839
បំណុលពន្ធផ្សេងៗ	46,649	188,928	26,497	107,975
ការប្រាក់ប្តូរទុក	15,630	63,301	-	-
ផ្សេងៗ	27,673	112,076	20,759	84,593
	<u>716,929</u>	<u>2,903,562</u>	<u>590,251</u>	<u>2,405,273</u>

ចំណាយពន្ធមាន ពន្ធលើប្រាក់បៀវត្សរ៍ និងបំណុលពន្ធកាត់ទុក ។

12. ពន្ធលើប្រាក់ចំណេញ

(ក) ពន្ធពន្យារ

ពន្ធពន្យារជាទ្រព្យសកម្ម និងបំណុល ត្រូវបានកាត់កងនៅពេលមានការអនុញ្ញាតដោយច្បាប់ និងស្ថិត ក្រោមអាជ្ញាធរពន្ធតែមួយ ។ ចំនួនដែលបានកាត់កងរួចហើយមានដូចខាងក្រោម៖

	2015		2014	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សំគាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សំគាល់ 4)
ពន្ធពន្យារជាទ្រព្យសកម្ម	129,845	525,873	77,139	314,341
ពន្ធពន្យារជាបំណុល	(70,592)	(285,898)	(23,924)	(97,490)
	<u>59,253</u>	<u>239,975</u>	<u>53,215</u>	<u>216,851</u>

បម្រែបម្រួលពន្ធពន្យារជាទ្រព្យសកម្មសុទ្ធ មានដូចខាងក្រោម៖

	2015		2014	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សំគាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សំគាល់ 4)
នៅថ្ងៃទី1 ខែ មករា	53,215	215,522	-	-
ផ្ទេរចូលក្នុងរយៈពេលរបាយការណ៍សុទ្ធផល	6,038	24,453	53,215	216,851
នៅថ្ងៃទី 31 ខែ ធ្នូ	<u>59,253</u>	<u>239,975</u>	<u>53,215</u>	<u>216,851</u>

ពន្ធពន្យារជាទ្រព្យសកម្ម/(បំណុល) មានដូចខាងក្រោម៖

	2015		2014	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សំគាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សំគាល់ 4)
ទ្រព្យ និងបរិក្ខារ	(70,592)	(285,898)	(23,924)	(97,490)
សិទ្ធិធនធានធានាខាតបង់	116,119	470,282	64,288	261,973
ប្រាក់ចំណូលមិនទាន់ទទួលបាន	13,352	54,076	12,851	52,368
ខាត/ចំណេញពីលំអៀងអត្រាប្តូរប្រាក់	374	1,515	-	-
	<u>59,253</u>	<u>239,975</u>	<u>53,215</u>	<u>216,851</u>

(ខ) បំណុលពន្ធលើប្រាក់ចំណេញ

	2015		2014	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សំគាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សំគាល់ 4)
នាថ្ងៃទី 1 ខែ មករា	176,353	714,230	13,593	55,391
ពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ	366,715	1,485,195	227,155	925,657
ពន្ធដែលបានបង់	(262,763)	(1,064,190)	(64,395)	(262,410)
នាថ្ងៃទី 31 ខែ ធ្នូ	<u>280,305</u>	<u>1,135,235</u>	<u>176,353</u>	<u>718,638</u>

អនុលោមទៅតាមច្បាប់ពន្ធនៃព្រះរាជាណាចក្រកម្ពុជា ក្រុមហ៊ុនមានកាតព្វកិច្ចបង់ពន្ធលើប្រាក់ចំណេញ ដោយគណនាតាមអត្រា 20% នៃប្រាក់ចំណេញជាប់ពន្ធ ឬក៏បង់ពន្ធអប្បបរមាដោយគណនាតាមអត្រា 1% នៃប្រាក់ចំណូលសរុប ដោយកំណត់យកចំនួនពន្ធ ត្រូវបង់ណាដែលធំជាង ។

(គ) ចំណាយពន្ធលើប្រាក់ចំណេញ

	2015		2014	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សំគាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សំគាល់ 4)
ពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ	366,715	1,485,195	227,155	925,657
ចំណាយពន្ធពន្យារ	(6,038)	(24,453)	(53,215)	(216,851)
	<u>360,677</u>	<u>1,460,742</u>	<u>173,940</u>	<u>708,806</u>

ការផ្ទេរថ្នាក់ពន្ធលើប្រាក់ចំណេញដែលគណនាតាមអត្រាពន្ធផ្លូវការ 20% ធៀបទៅនឹងពន្ធលើប្រាក់ចំណេញដែលបង្ហាញក្នុងរបាយការណ៍លទ្ធផលមានដូចខាងក្រោម៖

	2015 ពាន់រៀល			2014 ពាន់រៀល		
	ដុល្លារអាមេរិក	(កំណត់សំគាល់ 4)	%	ដុល្លារអាមេរិក	(កំណត់សំគាល់ 4)	%
ប្រាក់ចំណេញមុនដកពន្ធ	1,417,553	5,741,090		1,048,621	4,273,130	
ពន្ធលើប្រាក់ចំណេញផ្អែកតាមអត្រាពន្ធផ្លូវការ	283,511	1,148,220	20.0%	209,724	854,625	20.0%
ចំណាយមិនអាចកាត់កងបាន	31,444	127,348	2.2%	25,613	104,373	2.4%
ពន្ធពន្យារជាទ្រព្យសកម្មមិនបានទទួលស្គាល់ក្នុងការិយបរិច្ឆេទមុន	-	-	(0%)	(49,260)	(200,735)	-4.7%
ខ្វះសិទ្ធិបាននៅការិយបរិច្ឆេទមុន	17,008	68,882	(1.2%)	-	-	-4.7%
ផ្សេងៗ	28,714	116,292	2.0%	(12,137)	(49,457)	-1.2%
ចំណាយពន្ធលើប្រាក់ចំណេញ	360,677	1,460,742	25.4%	173,940	708,806	16.6%

ការគណនាប្រាក់ចំណូលដែលត្រូវជាប់ពន្ធនឹងត្រូវមានការត្រួតពិនិត្យ និងអនុម័តដោយអាជ្ញាធរពន្ធដារ ។

13. ប្រាក់កម្ចី

	2015		2014	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សំគាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សំគាល់ 4)
នៅថ្ងៃទី 1 ខែ មករា	20,730,000	83,956,500	9,780,000	39,853,500
បន្ថែមក្នុងការិយបរិច្ឆេទ	86,810,000	351,580,500	65,020,000	264,956,500
ទូទាត់សងក្នុងការិយបរិច្ឆេទ	(85,650,000)	(346,882,500)	(54,070,000)	(220,335,250)
នៅថ្ងៃទី 31 ខែ ធ្នូ	21,890,000	88,654,500	20,730,000	84,474,750

ប្រាក់កម្ចីពីធនាគារនៅបរទេស មានអត្រាការប្រាក់ពី 1.03% ទៅ 2.16% ក្នុងមួយឆ្នាំ (2014: 0.87% ទៅ 2.22%) ។

ចំណាយការប្រាក់ក្នុងការិយបរិច្ឆេទមានចំនួន 359,815 ដុល្លារអាមេរិក ស្មើនឹង 1,457,251 ពាន់រៀល (2014: 217,835 ដុល្លារអាមេរិក ស្មើនឹង 887,678 ពាន់រៀល) ។

14. ជើងទុន

	2015		2014	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សំគាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សំគាល់ 4)
10,000,000 ហ៊ុន មានតម្លៃ 1 ដុល្លារអាមេរិកក្នុង 1 ហ៊ុន៖				
បានចុះបញ្ជី បានបោះផ្សាយ និងបានបង់រួច	10,000,000	40,500,000	4,000,000	16,300,000

15. ចំណូលពីការប្រាក់

	2015		2014	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សំគាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សំគាល់ 4)
ឥណទានផ្តល់ដល់អតិថិជន	7,255,546	29,384,961	5,016,611	20,442,690
ឥណទានបុគ្គលិក	25,059	101,489	19,034	77,563
ប្រាក់តម្កល់ធានាលើដើមទុន	368	1,491	160	652
	<u>7,280,973</u>	<u>29,487,941</u>	<u>5,035,805</u>	<u>20,520,905</u>

16. ចំណូលកម្រៃ លើស និងផ្សេងៗ

	2015		2014	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សំគាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សំគាល់ 4)
កម្រៃ និងចំណូលផ្សេងៗ	353,336	1,431,011	291,220	1,186,722
(ខាត) /ចំណេញ ពីការប្តូររូបិយប័ណ្ណ	(850)	(3,443)	1,307	5,326
	<u>352,486</u>	<u>1,427,568</u>	<u>292,527</u>	<u>1,192,048</u>

17. ចំណាយប្រតិបត្តិការផ្សេងៗ

	2015		2014	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សំគាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សំគាល់ 4)
ចំណាយបុគ្គលិក	2,212,265	8,959,673	1,643,928	6,699,007
រំលស់	592,429	2,399,337	339,061	1,381,674
ចំណាយផ្សព្វផ្សាយ និង ផ្សាយពាណិជ្ជកម្ម	422,827	1,712,449	341,508	1,391,645
ចំណាយលើការជួលការិយាល័យ	359,995	1,457,980	246,002	1,002,458
ចំណាយលើការធ្វើដំណើរ	227,166	920,022	96,341	392,589
ចំណាយផ្នែកទំនាក់ទំនង	194,838	789,094	131,785	537,024
ចំណាយលើការជួលរថយន្ត និងចំណាយដំណើរការ	190,891	773,109	150,028	611,364
ការជួសជុល និងកែលម្អ	186,299	754,511	139,260	567,484
សម្ភារការិយាល័យ និងការបោះពុម្ព	171,583	694,911	149,062	607,428
ពន្ធ និងអាជ្ញាប័ណ្ណ	120,052	486,211	60,582	246,872
ចំណាយទឹក ភ្លើង	91,628	371,094	62,130	253,180
ចំណាយធានារ៉ាប់រង	66,985	271,289	49,389	201,260
កម្រៃវិជ្ជាជីវៈ	66,305	268,535	65,431	266,631
ខាតបង់លើការលុបចោល ទ្រព្យ និងបរិក្ខារ	-	-	1,232	5,021
ចំណាយផ្សេងៗ	148,642	602,000	127,243	518,515
	<u>5,051,905</u>	<u>20,460,215</u>	<u>3,602,982</u>	<u>14,682,152</u>

18. សាច់ប្រាក់ប្រើប្រាស់ក្នុងសកម្មភាពប្រតិបត្តិការ

	2015		2014	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សំគាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សំគាល់ 4)
ចំណេញមុនពន្ធលើប្រាក់ចំណេញ និងឥតភាពលើ:				
រំលស់	592,429	2,399,337	339,061	1,381,674
សវិធានធនលើឥណទានជាប់សង្ស័យ	804,186	3,256,953	458,894	1,869,993
ខាតបង់លើការលុបចោលទ្រព្យ និងបរិក្ខារ	-	-	1,232	5,021
សាច់ប្រាក់សុទ្ធទទួលបានពីប្រតិបត្តិការ	2,814,168	11,397,380	1,847,808	7,529,818
ការប្រែប្រួលនូវ				
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	(300,000)	(1,215,000)	-	-
ឥណទានផ្តល់ដល់អតិថិជន	(7,557,039)	(30,606,008)	(10,033,304)	(40,885,714)
ទ្រព្យសកម្មផ្សេងៗ	(391,236)	(1,584,506)	735,244	2,996,119
គណនីត្រូវទូទាត់ និងចំណាយបង្គរ	126,678	513,046	322,402	1,313,788
គណនីត្រូវទូទាត់សងសម្ព័ន្ធព្យាបាល	112,777	456,747	77,783	316,966
	(5,194,652)	(21,038,341)	(7,050,067)	(28,729,023)
ពន្ធលើប្រាក់ចំណេញបានបង់	(262,763)	(1,064,190)	(64,395)	(262,410)
សាច់ប្រាក់សុទ្ធប្រើប្រាស់ក្នុងសកម្មភាពប្រតិបត្តិការ	(5,457,415)	(22,102,531)	(7,114,462)	(28,991,433)

19. សាច់ប្រាក់ និងសាច់ប្រាក់សមមូល

សម្រាប់ការបង្ហាញ ក្នុងរបាយការណ៍លំហូរទឹកប្រាក់ សាច់ប្រាក់ និងសាច់ប្រាក់សមមូលមានដូចខាងក្រោម៖

	2015		2014	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សំគាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សំគាល់ 4)
សាច់ប្រាក់ក្នុងដៃ	153,789	622,846	179,065	729,690
គណនីចរន្តនៅធនាគារជាតិនៃកម្ពុជា	1,825	7,391	1,399	5,701
សមតុល្យនៅធនាគារនានា	835,880	3,385,314	686,790	2,798,669
	991,494	4,015,551	867,254	3,534,060

20. ការសន្យា និងយថាភាព

(ក) ការសន្យាភតិសន្យា

ក្រុមហ៊ុន មានភតិសន្យាប្រតិបត្តិការលើការជួលអគារការិយាល័យក្រោមកិច្ចសន្យាភតិសន្យាប្រតិបត្តិការ ដូចខាងក្រោម៖

	2015		2014	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សំគាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សំគាល់ 4)
រយៈពេល 1 ឆ្នាំ	364,806	1,477,463	337,249	1,374,289
ពី 2 ទៅ 3 ឆ្នាំ	600,541	2,432,192	920,706	3,751,877
	<u>965,347</u>	<u>3,909,655</u>	<u>1,257,955</u>	<u>5,126,166</u>

(ខ) យថាភាពលើពន្ធ

ពន្ធ ត្រូវបានស្ថិតនៅក្រោមការត្រួតពិនិត្យ និងតាមដានអង្កេតដោយក្រុមអាជ្ញាធរ ដែលផ្តល់សិទ្ធិ ដោយច្បាប់ក្នុងការដាក់ពិន័យ ដាក់ទណ្ឌកម្ម និងការគិតការប្រាក់ ។ ការអនុវត្តច្បាប់ និងបទបញ្ញត្តិ ពន្ធលើប្រតិបត្តិការជ្រើសរើសប្រភេទប្រឈមនឹងបំណកស្រាយផ្សេងៗ ។

បញ្ហាជាក់ស្តែងទាំងនេះ អាចនឹងបង្កើតឱ្យមានហានិភ័យពន្ធបន្ថែមទៀត តាមរយៈការវាយតម្លៃឡើងវិញ ការដាក់ពិន័យ ពិន័យជាប្រាក់ និងការយកការប្រាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ធំដុំ ជាងនៅប្រទេស ដទៃទៀត ។ អ្នកគ្រប់គ្រងជឿជាក់ថា ការធ្វើសវិធានធនមានលក្ខណៈសមរម្យ គ្រប់គ្រាន់ដោយផ្អែក លើការបកស្រាយនៃនីតិកម្មពន្ធ ។

21. សមតុល្យ និងប្រតិបត្តិការជាមួយសម្ព័ន្ធព្យាបាល

(ក) សមតុល្យជាមួយសម្ព័ន្ធព្យាបាល

គណនីត្រូវទូទាត់សងសម្ព័ន្ធព្យាបាលដូចខាងក្រោម៖

	2015		2014	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សំគាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សំគាល់ 4)
AEON Credit Service Co., Ltd	<u>204,278</u>	<u>827,326</u>	<u>91,501</u>	<u>372,866</u>

គណនីត្រូវទទួលសងសម្ព័ន្ធព្យាបាល គឺពុំមានការធានា និងគ្មានការប្រាក់ ហើយគ្មានកាលកំណត់ជាក់លាក់ក្នុងការទូទាត់សងឡើយ ។

(ខ) កម្រៃសម្រាប់អភិបាល និងអ្នកគ្រប់គ្រងសំខាន់ៗ

ចំណាយ រួមបញ្ចូលទាំង អត្ថប្រយោជន៍របស់អភិបាល និងអ្នកគ្រប់គ្រងសំខាន់ៗក្នុងការិយបរិច្ឆេទ មានចំនួន 552,930 ដុល្លារអាមេរិក ឬស្មើនឹង 2,239,367 ពាន់រៀល (2014: 218,117 ដុល្លារអាមេរិក ឬ 888,827 ពាន់រៀល) ។

22. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ

សកម្មភាពរបស់ក្រុមហ៊ុន ប្រឈមនឹងហានិភ័យហិរញ្ញវត្ថុជាច្រើនដូចជា ហានិភ័យឥណទាន ហានិភ័យ ទីផ្សារ (រួមទាំងហានិភ័យរូបិយប័ណ្ណ ហានិភ័យអត្រាការប្រាក់ និងហានិភ័យតម្លៃ) និងហានិភ័យសាច់ប្រាក់ងាយស្រួល ។ អាជីវកម្មតែងតែប្រឈមមុខនឹងហានិភ័យ ហើយហានិភ័យប្រតិបត្តិការ គឺជា ហានិភ័យដែលមិនអាចជៀសបានក្នុងអាជីវកម្ម ។

ក្រុមហ៊ុនមិនបានប្រើប្រាស់ឧបករណ៍ហិរញ្ញវត្ថុ ដូចជាកិច្ចសន្យារូបិយប័ណ្ណ និងអត្រាការប្រាក់ swaps ដើម្បីគ្រប់គ្រងហានិភ័យទាំងនោះទេ ដោយសារព្រះរាជាណាចក្រកម្ពុជា មិនមានទីផ្សារ Derivative នៅឡើយ ។

ក្រុមហ៊ុន មានគោលដៅអនុលោមតាមបញ្ញត្តិរបស់ធនាគារជាតិនៃកម្ពុជា ក្នុងការគ្រប់គ្រងហានិភ័យ ហិរញ្ញវត្ថុ ។ ប៉ុន្តែក្រុមហ៊ុន ទទួលស្គាល់ថាមិនទាន់បានអនុវត្តយ៉ាងពេញលេញនូវការគ្រប់គ្រងហានិភ័យ ដ៏ប្រសើររបស់អន្តរជាតិនៅឡើយទេ ។ ក្រុមប្រឹក្សាភិបាល បានបង្កើតផ្នែកគ្រប់គ្រងហានិភ័យ ដើម្បី បង្កើតប្រព័ន្ធគ្រប់គ្រងហានិភ័យដែលអាចឱ្យក្រុមហ៊ុនទទួលយកហានិភ័យបាន និងតាមដានសកម្មភាពប្រតិបត្តិការ នោះ ។

ក្រុមហ៊ុនកាន់កាប់ទ្រព្យសកម្ម និងបំណុលដូចខាងក្រោម៖

	2015		2014	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សំគាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សំគាល់ 4)
ទ្រព្យសកម្មហិរញ្ញវត្ថុ				
សាច់ប្រាក់ក្នុងដៃ	153,789	622,846	179,065	729,690
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	501,825	2,032,391	201,399	820,701
សមតុល្យនៅធនាគារនានា	835,880	3,385,314	686,790	2,798,669
ឥណទានផ្តល់ដល់អតិថិជន	27,161,223	110,002,953	20,408,370	83,164,108
ទ្រព្យសកម្មផ្សេងៗ *	1,131,016	4,580,615	887,360	3,615,992
សរុបទ្រព្យសកម្មហិរញ្ញវត្ថុ	<u>29,783,733</u>	<u>120,624,119</u>	<u>22,362,984</u>	<u>91,129,160</u>

	2015		2014	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សំគាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សំគាល់ 4)
បំណុលហិរញ្ញវត្ថុ				
គណនីត្រូវទូទាត់សង និងចំណាយបង្គរ *	587,889	2,380,950	499,499	2,035,458
គណនីត្រូវទូទាត់សងសម្ព័ន្ធព្យាបាល	204,278	827,326	91,501	372,866
ប្រាក់កម្ចី	21,890,000	88,654,500	20,730,000	84,474,750
សរុបបំណុលហិរញ្ញវត្ថុ	<u>22,682,167</u>	<u>91,862,776</u>	<u>21,321,000</u>	<u>86,883,074</u>

* ការបង្ហាញខាងលើនេះ គឺដកចេញនូវទ្រព្យសកម្ម/បំណុលមិនមែនហិរញ្ញវត្ថុ។

(ក) ហានិភ័យឥណទាន

ក្រុមហ៊ុនបានរក្សាទ្រព្យបញ្ចាំ សម្រាប់ធានាដល់ឥណទានផ្តល់ឱ្យអតិថិជន ដើម្បីធានាដល់ការបាត់បង់ផ្នែក ហិរញ្ញវត្ថុ ដោយខកខានមិនបានទូទាត់សងទាន់ពេលវេលា ។ ហានិភ័យឥណទានគឺជាហានិភ័យសំខាន់ សម្រាប់អាជីវកម្មរបស់ក្រុមហ៊ុន ។ ហានិភ័យឥណទានអាចកើតឡើង នៅពេលក្រុមហ៊ុនផ្តល់ឥណទានឱ្យ អតិថិជន ។ ផ្នែកគ្រប់គ្រងហានិភ័យរបស់ក្រុមហ៊ុនគឺជាអ្នកតាមដាននូវហានិភ័យឥណទាន ។

(i) ការវាស់វែងហានិភ័យឥណទាន

ក្រុមហ៊ុន បានប្រមាណនូវកម្រិតប្រហែលនៃការខកខានមិនទូទាត់សងបំណុលរបស់អ្នកខ្ចីម្នាក់ៗ ដោយ អនុលោមតាមគោលនយោបាយ នីតិវិធី និងបទពិសោធន៍ឥណទាន ។ ផ្នែកគ្រប់គ្រងហានិភ័យទទួល ខុសត្រូវក្នុងការកំណត់គោលនយោបាយចំណាត់ថ្នាក់ហានិភ័យ ។

(ii) ការគ្រប់គ្រងកម្រិតហានិភ័យ និងគោលការណ៍បញ្ចៀសហានិភ័យ

ក្រុមហ៊ុនធ្វើប្រតិបត្តិការ និងផ្តល់ឥណទានឱ្យក្នុងក្រុងជនដែលរស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។ ក្រុមហ៊ុន គ្រប់គ្រងកម្រិត និងពិនិត្យការផ្តាច់លើហានិភ័យឥណទាន នៅពេលដែលបានកំណត់រកឃើញ ។ ហានិភ័យ ធំៗ ត្រូវបានកំណត់ដោយធនាគារជាតិនៃកម្ពុជា ក្រោមប្រកាសលេខ ៨៧-០៧-១៦៣ ដោយមិនឱ្យលើសពី 2% សម្រាប់ឥណទានបុគ្គល ហើយ 3% សម្រាប់ឥណទានជាក្រុមនៃមូលនិធិផ្ទាល់ស្ទួន ។

(iii) គោលនយោបាយក្នុងការកំណត់ឱនភាពនៃតម្លៃ និងការធ្វើសវិធានធន

ក្រុមហ៊ុន តម្រូវឱ្យអនុវត្តតាមការធ្វើចំណាត់ថ្នាក់ឥណទាន និងសវិធានធន ដែលស្របតាមប្រកាសលេខ ៨៧-០២-១៨៦ ប្រ.ក ចុះថ្ងៃទី 13 ខែ កញ្ញា ឆ្នាំ 2002 ស្តីពីការធ្វើចំណាត់ថ្នាក់ឥណទាន និងសវិធានធន ។ សូមមើលកំណត់សំគាល់លេខ 3 (ច) សម្រាប់ព័ត៌មានលម្អិត ។

(iv) ការបង្ហាញហានិភ័យឥណទាន

	2015		2014	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សំគាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សំគាល់ 4)
ឥណទានផ្តល់ដល់អតិថិជន				
មិនហួសកាលកំណត់ និងមិនខាតបង់	26,506,076	107,349,608	20,029,242	81,619,161
ហួសកាលកំណត់ និងមិនខាតបង់	458,806	1,858,164	273,825	1,115,837
ខាតបង់	944,354	3,824,633	521,973	2,127,040
	<u>27,909,236</u>	<u>113,032,405</u>	<u>20,825,040</u>	<u>84,862,038</u>

ឥណទានមិនទាន់ហួសកាលកំណត់ និងមិនខាតបង់

ឥណទានផ្តល់ជូនអតិថិជនដែលមិនទាន់ហួសកាលកំណត់ និងមិនខាតបង់ មិនត្រូវបានធ្វើសវិធានធន លុះត្រាតែមានព័ត៌មានផ្សេងៗដែលបង្ហាញផ្ទុយពីនេះ ។

ឥណទានហួសកាលកំណត់ និងមិនខាតបង់

ឥណទានហួសកាលកំណត់ និងមិនខាតបង់ គឺជាឥណទានដែលការទូទាត់សងការប្រាក់ និងប្រាក់ ដើមមានការយឺតយ៉ាវតិចជាង 30 ថ្ងៃ លុះត្រាតែមានផ្សេងទៀតមានលក្ខណៈគ្រប់គ្រាន់ដើម្បីបង្ហាញពី ការប្រែប្រួល ។

ឥណទានខាតបង់ផ្តល់ដល់អតិថិជន

អនុលោមតាមគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា សវិធានធនសម្រាប់ឥណទានជាប់សង្ស័យ

ត្រូវបានធ្វើឡើងសម្រាប់ឥណទានហួសកាលកំណត់លើសពី 30 ថ្ងៃ ។ សវិធានធនអប្បបរមា ត្រូវបានធ្វើឡើងទៅតាមការចំណាត់ថ្នាក់របស់ឥណទាននីមួយៗ លើកលែងតែមានព័ត៌មានផ្សេងទៀតអាចបញ្ជាក់ ពីលទ្ធភាពនៃការទូទាត់សងរបស់អ្នកខ្ចី ។ គោលនយោបាយគណនេយ្យ ត្រូវបានបង្ហាញនៅកំណត់ សំគាល់ 3 (ច) ។

(ខ) ហានិភ័យប្រតិបត្តិការ

ការខាតបង់ពីហានិភ័យប្រតិបត្តិការ ដែលអាចកើតមានឡើងដោយសារតែកង្វះខាត ឬបរាជ័យនៃដំណើរ ការផ្ទៃក្នុង ធនធានមនុស្ស និងប្រព័ន្ធ ឬបណ្តាញមកពីកត្តាខាងក្រៅ ត្រូវបានគ្រប់គ្រងតាមរយៈដំណើរការ គ្រប់គ្រងហានិភ័យប្រតិបត្តិការដែលបានបង្កើតឡើងហើយ ការត្រួតពិនិត្យ និងការវាយការណ៍ឱ្យបាន ត្រឹមត្រូវពីសកម្មភាពអាជីវកម្ម ធ្វើឡើងដោយផ្នែកត្រួតពិនិត្យ និងគាំទ្រដែលឯករាជ្យពីផ្នែកអាជីវកម្ម និង ការត្រួតពិនិត្យដែលផ្តល់ដោយអ្នកគ្រប់គ្រង ។

ការខាតបង់ពីហានិភ័យប្រតិបត្តិការ ដែលអាចកើតមានឡើងដោយសារតែកង្វះខាត ឬបរាជ័យនៃដំណើរ ការផ្ទៃក្នុង ធនធានមនុស្ស និងប្រព័ន្ធ ឬបណ្តាញមកពីកត្តាខាងក្រៅ ត្រូវបានគ្រប់គ្រងតាមរយៈដំណើរការ គ្រប់គ្រងហានិភ័យប្រតិបត្តិការដែលបានបង្កើតឡើងហើយ ការត្រួតពិនិត្យ និងការវាយការណ៍ឱ្យបាន ត្រឹមត្រូវពីសកម្មភាពអាជីវកម្ម ធ្វើឡើងដោយផ្នែកត្រួតពិនិត្យ និងគាំទ្រដែលឯករាជ្យពីផ្នែកអាជីវកម្ម និង ការត្រួតពិនិត្យដែលផ្តល់ដោយអ្នកគ្រប់គ្រង ។

(គ) ហានិភ័យទីផ្សារ

ហានិភ័យទីផ្សារ គឺជាហានិភ័យនៃការខាតបង់កើតពីការប្រែប្រួលមិនអំណោយផលនៅក្នុងកម្រិតតម្លៃ ឬ អត្រាទីផ្សារដែលមានសមាសធាតុសំខាន់ៗពីរគឺ ហានិភ័យរូបិយប័ណ្ណបរទេស និងហានិភ័យអត្រាការប្រាក់ ។

ក្រុមហ៊ុនមិនបានប្រើប្រាស់ឧបករណ៍ហិរញ្ញវត្ថុ ដូចជាកិច្ចសន្យារូបិយប័ណ្ណ និងអត្រាការប្រាក់ swaps ដើម្បីគ្រប់គ្រងហានិភ័យទាំងនោះទេ ដោយសារព្រះរាជាណាចក្រកម្ពុជា មិនមានទីផ្សារ Derivative នៅឡើយ ។

ក្រុមហ៊ុន បានរក្សានូវអនុបាតហានិភ័យរូបិយប័ណ្ណបរទេសជាអប្បបរមា ដោយអនុលោមទៅតាម គោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា ។

(i) ហានិភ័យនៃការប្តូររូបិយប័ណ្ណបរទេស

ប្រតិបត្តិការរបស់ក្រុមហ៊ុនធ្វើឡើងក្នុងរូបិយប័ណ្ណជាច្រើនប្រភេទ ហើយក្រុមហ៊ុនបានប្រឈមមុខនឹងហានិភ័យរូបិយប័ណ្ណផ្សេងៗគ្នា ជាពិសេស គឺ ប្រាក់រៀល ។ ហានិភ័យនៃការប្តូររូបិយប័ណ្ណបរទេសកើតឡើងពីប្រតិបត្តិការពាណិជ្ជកម្មនាពេលអនាគត និងត្រូវទទួលស្គាល់ជាទ្រព្យសកម្ម និងបំណុលជារូបិយប័ណ្ណដែលមិនមែនជារូបិយប័ណ្ណមុខងាររបស់ក្រុមហ៊ុន ។

សមតុល្យទ្រព្យសកម្ម និងបំណុល ដែលជារូបិយប័ណ្ណផ្សេងទៀត ក្រៅពីដុល្លារអាមេរិក មិនមាន ចំនួនច្រើននោះទេ ។ ដូចនេះ ការវិភាគរូបិយប័ណ្ណបរទេសមិនត្រូវ បានបង្ហាញឡើយ ។

(ii) ហានិភ័យអត្រាការប្រាក់

ហានិភ័យអត្រាការប្រាក់ គឺសំដៅលើអស្ថេរភាពនៃចំណូលការប្រាក់សុទ្ធ ដោយសារការប្រែប្រួល នូវកម្រិតអត្រាការប្រាក់ និងការផ្លាស់ប្តូរនៅក្នុងសមាសភាពនៃទ្រព្យសកម្ម និងបំណុល ។ ការកើតឡើង នូវហានិភ័យអត្រាការប្រាក់ គឺមានទំនាក់ទំនងជាមួយលើឥណទានបញ្ញើនៅធនាគារ និងប្រាក់កម្ចី ។

តារាងខាងក្រោមនេះបង្ហាញនូវអត្រាការប្រាក់ប្រសិទ្ធភាពនាថ្ងៃតារាងតុល្យការ និងអំឡុងពេលដែល មូលបត្រហិរញ្ញវត្ថុត្រូវបានកំណត់តម្លៃឡើងវិញ ឬដល់កាលកំណត់ណាមួយដែលកើតមុនគេ ។

ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2015	រហូតដល់ 1 ខែ ដុល្លារអាមេរិក	>1 – 3 ខែ ដុល្លារអាមេរិក	>3-12 ខែ ដុល្លារអាមេរិក	1 - 5 ឆ្នាំ ដុល្លារអាមេរិក	លើសពី 5 ឆ្នាំ ដុល្លារអាមេរិក	ពុំមាន ការប្រាក់ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
ទ្រព្យសកម្ម							
សាច់ប្រាក់ក្នុងដៃ	-	-	-	-	-	153,789	153,789
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	-	-	-	-	-	501,825	501,825
សមតុល្យនៅធនាគារនានា	-	-	-	-	-	835,880	835,880
ឥណទានផ្តល់ដល់អតិថិជន							
- ដំណើរការ	77,539	2,890,564	7,141,702	16,855,077	-	-	26,964,882
- មិនដំណើរការ	-	-	-	-	-	944,354	944,354
- សិរីធនធន	-	-	-	-	-	(748,013)	(748,013)
ទ្រព្យសកម្មផ្សេងៗ	-	-	-	-	-	1,146,649	1,146,649
	<u>77,539</u>	<u>2,890,564</u>	<u>7,141,702</u>	<u>16,855,077</u>	<u>-</u>	<u>2,834,484</u>	<u>29,799,366</u>
បំណុល							
គណនីត្រូវទូទាត់សងសម្ព័ន្ធព្យាបាល	-	-	-	-	-	204,278	204,278
ប្រាក់កម្ចី	5,490,000	9,400,000	7,000,000	-	-	-	21,890,000
គណនីត្រូវទូទាត់ និងចំណាយបង្គរ	-	-	-	-	-	603,522	603,522
	<u>5,490,000</u>	<u>9,400,000</u>	<u>7,000,000</u>	<u>-</u>	<u>-</u>	<u>807,800</u>	<u>22,697,800</u>
ចំនួនតំណាងតាមកាលសវនកម្ម	<u>(5,412,461)</u>	<u>(6,509,436)</u>	<u>141,702</u>	<u>16,855,077</u>	<u>-</u>	<u>2,026,684</u>	<u>7,101,566</u>

ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2014	រហូតដល់ 1 ខែ ដុល្លារអាមេរិក	>1 - 3 ខែ ដុល្លារអាមេរិក	>3-12 ខែ ដុល្លារអាមេរិក	1 - 5 ឆ្នាំ ដុល្លារអាមេរិក	លើសពី 5 ឆ្នាំ ដុល្លារអាមេរិក	ពុំមាន ការប្រាក់ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
ទ្រព្យសកម្ម							
សាច់ប្រាក់ក្នុងដៃ	-	-	-	-	-	179,065	179,065
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	-	-	200,000	-	-	1,399	201,399
សមតុល្យនៅធនាគារនានា	-	-	-	-	-	686,790	686,790
ឥណទានផ្តល់ដល់អតិថិជន							
- ដំណើរការ	66,037	287,779	6,736,073	13,213,178	-	-	20,303,067
- មិនដំណើរការ	-	-	-	-	-	521,973	521,973
- សិរីធនធន	-	-	-	-	-	(416,670)	(416,670)
ទ្រព្យសកម្មផ្សេងៗ	-	-	-	-	-	887,360	887,360
	<u>66,037</u>	<u>287,779</u>	<u>6,936,073</u>	<u>13,213,178</u>	<u>-</u>	<u>1,859,917</u>	<u>22,362,984</u>
បំណុល							
គណនីត្រូវទូទាត់សងសម្ព័ន្ធព្យាតិ	-	-	-	-	-	91,501	91,501
ប្រាក់កម្ចី	-	-	10,730,000	10,000,000	-	-	20,730,000
គណនីត្រូវទូទាត់ និងចំណាយបង្គរ	-	-	-	-	-	499,499	499,499
	<u>-</u>	<u>-</u>	<u>10,730,000</u>	<u>10,000,000</u>	<u>-</u>	<u>591,000</u>	<u>21,321,000</u>
ចំនួនគំណតតាមកាលវិសាន្ត	<u>66,037</u>	<u>287,779</u>	<u>(3,793,927)</u>	<u>3,213,178</u>	<u>-</u>	<u>1,268,917</u>	<u>1,041,984</u>

ការវិភាគច្បាប់ចម្លងសម្របសម្រាប់ឧបករណ៍ហិរញ្ញវត្ថុដែលមានអត្រាការប្រាក់ថេរ

ក្រុមហ៊ុន មិនបានកត់ត្រាបំណុលហិរញ្ញវត្ថុដែលមានអត្រាការប្រាក់ថេរតាមតម្លៃសមស្របដោយភាព លំអៀង ត្រូវបានបញ្ចូលទៅក្នុងរបាយការណ៍លទ្ធផលនោះទេ ហើយក្រុមហ៊ុនក៏មិនមានឧបករណ៍ ហិរញ្ញវត្ថុនាចុងកាលបរិច្ឆេទនោះដែរ ។ ដូច្នេះការផ្លាស់ប្តូរអត្រាការប្រាក់នាចុងកាលបរិច្ឆេទពុំមានផល ប៉ះពាល់ដល់ប្រាក់ចំណេញ ឬខាតនោះទេ ។

(ឃ) ហានិភ័យសាច់ប្រាក់ងាយស្រួល

ហានិភ័យសាច់ប្រាក់ងាយស្រួល ទាក់ទងនឹងលទ្ធភាពរក្សានូវទ្រព្យសកម្មងាយស្រួលឱ្យបានគ្រប់គ្រាន់ ដើម្បីបំពេញការសន្យា និងកាតព្វកិច្ចហិរញ្ញវត្ថុនៅពេលដែលដល់កាលកំណត់សងដោយក្នុងតម្លៃដ៏ សមហេតុផលមួយ ។

បន្ថែមពីលើការអនុវត្តយ៉ាងពេញលេញតាមតម្រូវការនៃសាច់ប្រាក់ងាយស្រួល អ្នកគ្រប់គ្រងក្រុមហ៊ុន បានត្រួតពិនិត្យយ៉ាងជិតស្និទ្ធលើលំហូរទឹកប្រាក់ចេញចូល និងចំនួនគំណតតាមកាលវិសាន្តតាមរយៈ ការរាយការណ៍ជាប្រចាំ ។ ការប្រែប្រួលនៃឥណទាន និងប្រាក់បញ្ញើរបស់អតិថិជន ត្រូវបានត្រួតពិនិត្យ តាមដាន ហើយតម្រូវការសាច់ប្រាក់ងាយស្រួលត្រូវបានធ្វើការកែតម្រូវ ដើម្បីធានាថាទ្រព្យសកម្ម ងាយស្រួលមានលក្ខណៈគ្រប់គ្រាន់ ដើម្បីបំពេញការសន្យា និងកាតព្វកិច្ចហិរញ្ញវត្ថុនៅពេលដល់កាល កំណត់សង ។

តារាងខាងក្រោមនេះ គឺជាការបង្ហាញនូវបំណុលហិរញ្ញវត្ថុតាមកាលវិសាន្តក្នុងការសន្យាសង ។

ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2015	រហូតដល់ 1 ខែ ដុល្លារអាមេរិក	2 - 3 ខែ ដុល្លារអាមេរិក	4 - 12 ខែ ដុល្លារអាមេរិក	1 - 5 ឆ្នាំ ដុល្លារអាមេរិក	Over 5 ឆ្នាំ ដុល្លារអាមេរិក	ពុំមាន កាលកំណត់ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
បំណុល							
គណនីត្រូវទូទាត់សងសម្ព័ន្ធព្យាទិ	-	-	-	-	-	204,278	204,278
ប្រាក់កម្ចី	5,490,000	9,400,000	7,000,000	-	-	-	21,890,000
គណនីត្រូវទូទាត់ និងចំណាយបង្ក	603,522	-	-	-	-	-	603,522
	<u>6,093,522</u>	<u>9,400,000</u>	<u>7,000,000</u>	<u>-</u>	<u>-</u>	<u>204,278</u>	<u>22,697,800</u>

ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2014

បំណុល

គណនីត្រូវទូទាត់សងសម្ព័ន្ធព្យាទិ	-	91,501	-	-	-	-	91,501
ប្រាក់កម្ចី	-	-	10,000,000	10,730,000	-	-	20,730,000
គណនីត្រូវទូទាត់ និងចំណាយបង្ក	499,499	-	-	-	-	-	499,499
	<u>499,499</u>	<u>91,501</u>	<u>10,000,000</u>	<u>10,730,000</u>	<u>-</u>	<u>-</u>	<u>21,321,000</u>

(ង) ការគ្រប់គ្រងដើមទុន**(i) បញ្ញត្តិដើមទុន**

ធនាគារជាតិនៃកម្ពុជាក្នុងនាមជាអាជ្ញាធរបានបង្កើត និងត្រួតពិនិត្យនូវតម្រូវការដើមទុនរបស់ក្រុមហ៊ុន ជារួម ។

គោលនយោបាយរបស់ក្រុមហ៊ុន គឺធានាឱ្យបាននូវមូលដ្ឋានដើមទុនរឹងមាំ ដើម្បីរក្សានូវទំនុកចិត្តទីផ្សារ និងដើម្បីធានាស្ថិរភាពនៃការអភិវឌ្ឍន៍យូរអង្វែងរបស់អាជីវកម្ម ។ ផលប៉ះពាល់នៃកម្រិតដើមទុនលើ ភាគលាភម្ចាស់ហ៊ុន ក៏ត្រូវបានទទួលស្គាល់ ហើយក្រុមហ៊ុនបានទទួលស្គាល់នូវតម្រូវការដើម្បីធានាឱ្យ បាននូវតុល្យភាពរវាងភាគលាភខ្ពស់ ដែលអាចនឹងកើតមានឡើងនូវបំណុលខ្ពស់ និងអត្ថប្រយោជន៍ និងការធានាដែលផ្តល់ដោយស្ថានភាពមូលធនល្អ ។

ក្រុមហ៊ុនបានអនុលោមទៅតាមតម្រូវការដើមទុន ដែលបានកំណត់ដោយច្បាប់នៅក្នុងការិយបរិច្ឆេទ ។

(ii) ការបែងចែកដើមទុន

ការបែងចែកដើមទុនរវាងប្រតិបត្តិការ និងសកម្មភាពជាក់លាក់ គឺត្រូវបានគ្រប់គ្រងដោយកម្រិតភាគលាភ ដែលទទួលបានពីការបែងចែកនោះ ។ ដើមទុនដែលបានបែងចែកទៅតាមប្រតិបត្តិការ ឬសកម្មភាព នីមួយៗ ត្រូវផ្អែកទៅតាមដើមទុនដែលកំណត់ដោយច្បាប់ ។

23. តម្លៃសមស្របនៃទ្រព្យសកម្ម និងបំណុលធានា

ក្រុមហ៊ុន មិនមានឧបករណ៍ហិរញ្ញវត្ថុ ដែលបានវាស់វែងតាមតម្លៃសមស្របទេ ។

តម្លៃសមស្រប គឺជាតម្លៃដែលទ្រព្យសកម្មអាចប្តូរបាន ឬជាតម្លៃដែលបំណុលអាចសងបានតាម arms-length basis ។ ដោយសារតម្លៃសមស្របពុំអាចវាយតម្លៃបាន ដូច្នេះតម្លៃសមស្របមិនត្រូវ បានបង្ហាញឡើយ ។

BRANCH MAPS

Banteay Meanchey

No. C11 , Street betong,
Phom3, Sangkat Prah phonlea,
Serey sophorn District, Banteay
Meanchey Province Kingdom of
Cambodia.

Siem Reap

No. 26, St. Tep Vong, Mondul 2
Village, Sangkat Svay Dongkom,
Siem Reap City, Siem Reap
Province

Kampong Cham

National No.7,Sangkat
Vealvong,Kampong Cham
City,Kampong Cham
Province

Battambang

No. 35-36, Street 1,
Borey Mohatep, Sangkat Svay
Por, Battambang District,
Battambang Province

Phnom Penh

- Head Office:
Address: 7th Floor, Building
721, Preah Monivong Blvd,
Sangkat Boeung Keng
Kang 3, Khan
Chamkarmon, Phnom Penh
- Sovanna Branch:
Address: No. D29, Street
Diamond, Village 4,
Sangkat Tonob Tek, Khan
Chamkarmon, Phnom Penh
- AEON Mall Branch:
Address: Second Floor of
AEON Mall Store, No. 132,
St. Sothearos, Sangket Tonle
Bassac, Khan Chamkamorn,
Phnom Penh.

Takeo

National No.2,
Lory Village, Sangkat
Rokaknoug, DaunKeo City,
Takeo Province.



ÆON SPECIALIZED BANK (CAMBODIA) PLC.